

# របាយការណ៍ប្រចាំឆ្នាំ ២០២២



## មាតិកា

<b>ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល</b>	<b>២</b>
<b>ផលិតផល និងសេវាកម្មរបស់ធនាគារ</b>	<b>៤</b>
<b>ទស្សនៈវិស័យ បេសកកម្ម និងគុណតម្លៃរបស់យើង</b>	<b>៦</b>
<b>ការបន្តពង្រឹងឱ្យកាន់តែប្រសើរ</b>	<b>៩</b>
<b>របាយការណ៍ធនាគារឯកទេស ម៉ារីថាម ម.ក</b>	<b>១២</b>
<b>ក្រុមប្រឹក្សាភិបាល</b>	<b>១៣</b>
<b>របាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍សវនករឯករាជ្យ</b>	<b>១៦</b>
<b>ការចូលរួមចំណែកជួយសង្គម</b>	<b>៥២</b>

# ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល



## ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២២

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះប្រទេសកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សដើម្បីក្លាយជាទីផ្សារមួយដែលទាក់ទាញបំផុតនៅអាស៊ីអាគ្នេយ៍។ ឆ្ពោះទៅមុខយើងមានសុទិដ្ឋិនិយមថា ធនាគារម៉ារីម៉ាសនឹងរីកចម្រើនជាច្រើនដងនៅពេលអនាគត ដែលធនាគារបានក្លាយទៅជាធនាគារពាណិជ្ជដែលបំពាក់ដោយសេវាកម្មបែបឌីជីថល ដើម្បីសម្របតាមតំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដើម្បីផ្លាស់ប្តូរវិស័យធនាគាររបស់យើងឱ្យទៅជាឌីជីថលនៅថ្ន្នានឆ្នាំខាងមុខ។ ជាលទ្ធផលសេវាកម្មធនាគារទាំងអស់នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ និងអនុវត្តនូវផលិតផលឥណទានផ្សេងៗគ្នា តាមរបៀបជាសេវាកម្មរបស់ធនាគារឯកទេសពេញលេញ និងធនាគារបែបឌីជីថល។

ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាព និងការការពារផលប្រយោជន៍ និងទ្រព្យសម្បត្តិរបស់ម្ចាស់ភាគហ៊ុន យើងកំពុងបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពមួយ។ ធនាគារនឹងធ្វើការជ្រើសរើសបុគ្គលិកដែលមានទេពកោសល្យនិងបទពិសោធន៍បន្ថែមទៀតបង្កើតគណៈកម្មការនានា និងមុខងារផ្សេងៗដូចជាផ្នែកហិរញ្ញវត្ថុ ផ្នែកប្រតិបត្តិការ ផ្នែកសវនកម្ម ផ្នែកប្រតិបត្តិកម្ម និងផ្នែកគ្រប់គ្រងហានិភ័យជាដើម។ ជាមួយនឹងការប្តេជ្ញាចិត្តដ៏សុទិដ្ឋិនិយមរបស់យើង យើងជឿជាក់ថាអតិថិជននឹងមានអារម្មណ៍ពេញចិត្តនឹងសេវាកម្មរបស់យើង ដូចជាធនាគារដែលទុកចិត្ត ធនាគារដែលមានដំណោះស្រាយល្អ និងធនាគារសម្រាប់ប្រជាជន។

នៅឆ្នាំ២០២២ ការរាលដាលនៃជំងឺកូវីដ-១៩ លើពិភពលោកមានភាពធ្ងន់ធ្ងរស្រាល ហើយប្រទេសនានាបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញជាលំដាប់ ដែលបានគាំទ្រដល់ការងើបឡើងនៃសេដ្ឋកិច្ច លើកលែងតែប្រទេសចិន ដែលនៅបន្តអនុវត្តវិធានការគ្មានកូវីដ (Zero Covid Policy) យ៉ាងតឹងរឹង។ ប៉ុន្តែ ពិភពលោកបានជួបប្រទះនឹងវិបត្តិភូមិសាស្ត្រនយោបាយ ដោយសារសង្គ្រាមរុស្ស៊ី អ៊ុយក្រែន ដែលបានបង្កឱ្យមានការឡើងថ្លៃប្រេងឥន្ធនៈនិងមូបអាហារជាសកល។ ការអូសបន្លាយនៃសង្គ្រាមនេះ បានធ្វើឱ្យអតិផរណាជារួមកើនឡើងខ្ពស់យ៉ាងឆាប់រហ័សបន្ថែមទៅលើនិរន្តរភាពកើនឡើងស្រាប់ពីកត្តាតម្រូវការដោយសារការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក។

ចំពោះកម្ពុជា សេដ្ឋកិច្ចបានបន្តងើបឡើងក្នុងអត្រា ៥.១% ដែលគាំទ្រជាចម្បងដោយការបើកទូលាយសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកឡើងវិញ និងកំណើនតម្រូវការខាងក្រៅ។ វិស័យកម្មសាលសម្រេចបានកំណើនរឹងមាំ ដែលក្នុងនោះផលិតផល កាត់ដេរ សម្រាប់នាំចេញកើន ៦៤.៣% ផលិតផល មិនមែនកាត់ដេរ សម្រាប់នាំចេញ កើន ១.១ដង និង ផលិតផលកម្មសាល សម្រាប់បម្រើទីផ្សារក្នុងស្រុក កើន ៨៨.៥%។ ជាមួយគ្នានេះ វិស័យទេសចរណ៍មានកំណើនល្អ ដោយភ្ញៀវអន្តរជាតិបានកើនឡើងខ្ពស់ជាងការរំពឹងទុកដល់ ២.២លាននាក់ ថ្វីបើនៅមានកម្រិតត្រឹម ១/៣ នៃគ្រាមុន វិបត្តិក៏ដោយខណៈដែល ទេសចរក្នុងស្រុកបានរីលមកប្រក្រតីភាពទាំងស្រុង។ វិស័យសំណង់និងអចលនទ្រព្យ

មានកំណើនទាបត្រឹម ០.៨% និង ០.៥% រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកស្របពេលដែលវិស័យកសិកម្មបន្តកើនឡើងក្នុង ល្បឿនយឺតត្រឹម ០.៧% ដែលបណ្តាលមកពីទឹកភ្លៀងធ្លាក់ល្បឿន និង មានបរិមាណច្រើន និងការកើនឡើង ថ្លៃដើមផលិត ដោយសារ ការ ឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម។

**ធុរកិច្ចចំបងរបស់យើង**

ធនាគារគឺជាសម្ព័ន្ធមួយនៃក្រុមហ៊ុន ម៉ារីថាម គ្រុប ដែលជាក្រុមហ៊ុនធំ និងរឹងមាំមួយដែលបានធ្វើពិពិធកម្មវិនិយោគនៅក្នុងព្រះរាជាណាចក្រ កម្ពុជាលើវិស័យជាច្រើនដូចជា វិស័យដឹកជញ្ជូន ថាមពល ធនាគារ និងហិរញ្ញវត្ថុ សណ្ឋាគារ និងរមណីយដ្ឋាន អប់រំ ជំនួញ កសិកម្ម និងវិស័យ អភិវឌ្ឍន៍ និងអចលនទ្រព្យ។

ថ្មីៗនេះ ក្រុមហ៊ុន ម៉ារីថាម គ្រុប បានសម្រេចការសាងសង់សំណង់អគារពាណិជ្ជកម្មក្នុងគម្រោងវិនិយោគសរុបប្រមាណ ៤៥ លានដុល្លារ អាមេរិក ដែលមាន ២៦ ជាន់ ជាប្រភេទអគារការិយាល័យទំនើប និងវ័យឆ្លាត មានទីតាំង តាមបណ្តោយមហាវិថីសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អគារពាណិជ្ជកម្មនេះនឹងក្លាយជាទីស្នាក់ការកណ្តាលរបស់ធនាគារ នៅពេលការសាងសង់ត្រូវបានបញ្ចប់រួចរាល់។

ធុរកិច្ចគោលចំបងរបស់ធនាគារយើងគឺផ្តោតសំខាន់លើទីផ្សារឥណទានលក់រាយ ដោយផ្តល់ជាឥណទានសម្រាប់អាជីវកម្មជូនសហគ្រាសធុន តូច និងមធ្យម (SME) ឥណទានសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានសម្រាប់ទិញផ្ទះ ឥណទានសម្រាប់ទិញរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្មខ្នាតតូច (Micro Business Loan) ជាដើម។ ធនាគារយើងកំពុងស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើមពង្រីកសាខារបស់ ខ្លួន ហើយធនាគារយើងក៏មានគម្រោងពង្រីកទីផ្សារលក្ខណៈទ្រង់ទ្រាយធំ ដោយយើងនឹងផ្តល់សេវាហិរញ្ញវត្ថុលើឥណទានច្រើនឡើងៗ ដែល នាំឱ្យយើងអាចពង្រីកខ្លួននៅក្នុងទីផ្សារធនាគារពាណិជ្ជកម្ម ជាធនាគារដែលយល់ពីតម្រូវការអតិថិជន និងផ្តល់ប្រយោជន៍ច្រើនឡើងៗដល់ អតិថិជន។

ទន្ទឹមនឹងនេះដែរ ធនាគារយើងកំពុងផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍបច្ចេកទេសព័ត៌មានវិទ្យា ដើម្បីធ្វើឱ្យប្រតិបត្តិការធនាគារយើងមាន ប្រសិទ្ធភាពខ្ពស់ និងអាចផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ គោលបំណងដ៏ធំបំផុតរបស់ធនាគារ គឺធ្វើការប្រែក្លាយខ្លួនទៅ ជា ធនាគារពាណិជ្ជបែបឌីជីថល ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ហិរញ្ញវត្ថុ (FinTech) ទំនើប ដែលចំណាយរាប់លាន ដុល្លារ ដើម្បីទ្រទ្រង់លើអាជីវកម្មធនាគារឌីជីថលនេះ ហើយនៅទីបំផុតធនាគារយើងក្លាយខ្លួនជាអ្នកផ្តល់សេវាកម្មធនាគារឌីជីថល ដែលឈាន មុខគេនៅកម្ពុជានាពេល ៥ ឆ្នាំខាងមុខនេះ។

**សេចក្តីថ្លែងអំណរគុណ**

ជំនួសមុខឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំបាទសូមលើកយកឱកាសដ៏ល្អនេះដើម្បីថ្លែងអំណរគុណដល់ សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ បុគ្គលិក ធនាគារម៉ារីថាម និងបុគ្គលិកនៅធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលតែងតែផ្តល់ការណែនាំ ជួយជ្រោមជ្រែង និងផ្តល់ការ ប្រឹក្សាយោបល់ល្អៗ។

បន្ថែមពីនេះទៅទៀត ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់អតិថិជន និងដៃគូអាជីវកម្មទាំងអស់ ដែលនៅតែបន្តជឿទុកចិត្ត និងគាំទ្រក្នុងអំឡុង ពេលនេះ។

ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកធនាគារទាំងអស់ដែលបានខិតខំប្រឹង ប្រែង និងលះបង់ខ្ពស់ដើម្បីការងារ។

សូមអរគុណ!



អ្នកឧកញ៉ា ហេង សិទ្ធិ  
ប្រធានក្រុមប្រឹក្សាភិបាល

## យើងជានរណា ?



ធនាគារឯកទេស ម៉ារីថាម ម.ក (តទៅហៅថា ធនាគារ ម៉ារីថាម) ជាធនាគារឯកទេសដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៩ ហើយ ១០០% នៃម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ។ ធនាគារម៉ារីថាម មានលេខចុះបញ្ជីពាណិជ្ជកម្មលេខ ០០០៤០៩៣ ចុះថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៩ ចេញដោយ ក្រសួងពាណិជ្ជកម្ម និងទទួលបានអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មធនាគារឯកទេស លេខ ធ.ង ១៨ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ចេញដោយធនាគារជាតិ នៃកម្ពុជា។ ធនាគារម៉ារីថាម បានសម្ពោធនិងបើកដំណើរការអាជីវកម្មរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩។ ដើមទុនចុះបញ្ជីរបស់ធនាគារម៉ារីថាម មានចំនួនទឹកប្រាក់ ៦០.០០០.០០០.០០០ រៀល (១៥.០០០.០០០ ដុល្លារអាមេរិក) បើគិតតាមអត្រាប្តូរប្រាក់ ៤០០០ រៀល ក្នុង ១ ដុល្លារអាមេរិក។

គោលបំណងសំខាន់របស់ធនាគារគឺសំដៅលើការផ្តល់សេវាហិរញ្ញវត្ថុ ឬឥណទានរយៈពេលខ្លី មធ្យម និង រយៈពេលវែង ទាំងដោយមាននិងគ្មានទ្រព្យធានា ជូនដល់អតិថិជនជាកត្តាបុគ្គល សហគ្រាស និងប្រភេទក្រុមហ៊ុនផ្សេងៗគ្នា ដោយអនុលោមទៅតាមទម្រង់ និងសមត្ថភាពមូលធនជាដើមទុនរបស់ធនាគារ។

ទីស្នាក់ការកណ្តាលរបស់ធនាគារម៉ារីថាម មានទីតាំងស្ថិតនៅ ផ្ទះលេខ២៣៧EO មហាវិថីម៉ៅសេងទុង សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

## ផលិតផល និងសេវាកម្មរបស់ធនាគារ



### ឥណទានសម្រាប់អាជីវកម្ម

ផលិតផល ប្រាក់កម្ចីអាជីវកម្ម ត្រូវបានបង្កើតឡើង សម្រាប់អតិថិជនដែលមាន បំណងគាំទ្រ ដល់តម្រូវការអាជីវកម្មរបស់ពួកគេរួមមាន ការវិនិយោគ ដើមទុនបន្ថែម ផលិតកម្ម/កសិកម្ម ការពង្រីកអាជីវកម្ម និងការធ្វើហិរញ្ញប្បទាន។ ព័ត៌មានលំអិតជាក់លាក់នៃផលិតផលប្រាក់កម្ចីមានដូចខាងក្រោម៖

- ចំនួនប្រាក់កម្ចី៖ ១០០,០០០ដុល្លារ ឬ ៤០០លានរៀលឡើងទៅ
- អត្រាការប្រាក់៖ ចាប់ពី ៦%ក្នុងមួយឆ្នាំ
- រយៈពេលកម្ចីរហូតដល់ ១០ឆ្នាំ

**ឥណទានសម្រាប់ទិញផ្ទះ**

ផលិតផលប្រាក់កម្ចីទិញផ្ទះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការទិញផ្ទះថ្មី និង ការកែលម្អអគារសម្រាប់អតិថិជនដែលមានភារតិរឹងមាំខាងហិរញ្ញវត្ថុនិងមានសមត្ថភាពទូទាត់សងបានល្អ។

- ចំនួនប្រាក់កម្ចី៖ ២០,០០០ដុល្លារ ឬ ៨០លានរៀលឡើងទៅ
- អត្រាការប្រាក់៖ ចាប់ពី ៦.៥០%ក្នុងមួយឆ្នាំ
- រយៈពេលកម្ចីរហូតដល់ ២៥ឆ្នាំ



**ឥណទានសម្រាប់មីក្រូហិរញ្ញវត្ថុ**

ផលិតផលប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុត្រូវបានផ្តល់ជូនសម្រាប់ស្ថានប័នមីក្រូហិរញ្ញវត្ថុ ក្នុងស្រុកដែលបានចុះបញ្ជីត្រឹមត្រូវ នឹងបានដំណើរការយ៉ាងតិច ៣ឆ្នាំ ជាមួយ នឹងកំណត់ត្រាល្អ និងប្រាក់ចំណេញ។

- ចំនួនប្រាក់កម្ចី៖ ១០០,០០០ដុល្លារ ឬ ៤០០លានរៀលឡើងទៅ(រៀលគឺជាអាទិភាព)។
- អត្រាការប្រាក់៖ ចាប់ពី ៨%ក្នុងមួយឆ្នាំ
- រយៈពេលកម្ចីរហូតដល់ ៥ឆ្នាំ

**ឥណទានសម្រាប់ទិញរថយន្ត**

ផលិតផលប្រាក់កម្ចីរថយន្តត្រូវបានបង្កើតឡើងសម្រាប់អ្នកខ្ចីដែលមានការងារ ឬអាជីវកម្មដែលមានស្ថេរភាព ហើយមានបំណងចង់មានរថយន្តថ្មី ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពគ្រួសារ ឬសម្រួលដល់ការដឹកជញ្ជូនប្រចាំថ្ងៃ។

- ចំនួនប្រាក់កម្ចី៖ ៥០,០០០ដុល្លារ ឬ ២០០លានរៀល ឬ៧០%នៃតម្លៃរថយន្ត
- អត្រាការប្រាក់៖ ចាប់ពី ៨%ក្នុងមួយឆ្នាំ
- រយៈពេលកម្ចីរហូតដល់ ៥ឆ្នាំ



**ឥណទានអាជីវកម្មខ្នាតតូច**

ផលិតផលប្រាក់កម្ចីអាជីវកម្ម ត្រូវបានបង្កើតឡើងសម្រាប់ អតិថិជនដែលមាន គោលបំណងគាំទ្រដល់តម្រូវការអាជីវកម្មរបស់ពួកគេ រួមមាន តំរូវដើមទុនបង្វិលបន្ថែម ការពង្រីកអាជីវកម្ម និងការធ្វើហិរញ្ញប្បទាន។ ព័ត៌មានលំអិតជាក់លាក់នៃផលិតផលប្រាក់កម្ចីមានដូចខាងក្រោម៖

- ចំនួនប្រាក់កម្ចី៖ ១០,០០០ដុល្លារ ឬ ៤០លានរៀលឡើងទៅ
- អត្រាការប្រាក់៖ ចាប់ពី ៧%ក្នុងមួយឆ្នាំសំរាប់កម្ចីជាប្រាក់រៀល និងចាប់ពី ៨%ក្នុងមួយឆ្នាំសំរាប់កម្ចីជាប្រាក់ដុល្លារអាមេរិច
- រយៈពេលកម្ចីរហូតដល់ ១០ឆ្នាំ

# ទស្សនៈវិស័យ បេសកកម្ម និងគុណតម្លៃរបស់យើង

## ទស្សនៈវិស័យ

គឺដើម្បីអោយក្លាយជាធនាគារមួយដែលមានទំនុកចិត្ត និងពេញចិត្តតាមរយៈការផ្តល់នូវសេវាកម្មផ្ទាល់ខ្លួនល្អបំផុតដល់អតិថិជនរបស់យើង និងផ្តល់ជូននូវផលិតផល ប្រាក់កម្ចីប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយប្រកបដោយបច្ចេកវិទ្យាទាន់សម័យ និងបំពេញតាមតម្រូវការ និងការរំពឹងទុករបស់អតិថិជន។ គោលដៅយូរអង្វែងរបស់យើង គឺបង្កើនចំណែកទីផ្សាររបស់ធនាគារ ដោយធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប Fintech និងធនាគារឌីជីថល (Digital Banking)។ ម៉្យាងវិញទៀត គោលដៅសំខាន់បំផុតរបស់យើងគឺ ការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជឌីជីថលពេញលេញក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

## ទស្សនៈវិស័យ

គឺដើម្បីក្លាយជាដៃគូហិរញ្ញវត្ថុក្នុងស្រុកល្អបំផុត ដែលផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើនដល់អតិថិជនរបស់យើងដោយផ្តល់នូវដំណោះស្រាយ ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការអនុវត្តជាក់ស្តែង ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ យើងប្តេជ្ញាថានឹងផ្តល់នូវផលប្រយោជន៍ជាអតិបរមាដល់អតិថិជន និងភាគីពាក់ព័ន្ធរបស់យើង។ យើងនឹងធ្វើឱ្យប្រសើរឡើងនូវសេវាកម្មអាជីវកម្មរបស់យើងជានិច្ច ដោយការវិនិយោគជាបន្តបន្ទាប់លើបុគ្គលិករបស់យើងប្រកបគំនិតច្នៃប្រឌិត និងបែបផែនដៃយុគសម័យបច្ចេកវិទ្យាជឿនលឿន។ ភាពជាដៃគូជាមួយអតិថិជនរបស់យើង នឹងត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការបើកចិត្តទូលាយ ភាពស្មោះត្រង់ និងភាពយល់ច្បាស់អំពីតម្រូវការរបស់ពួកគេ។

## គុណតម្លៃរបស់យើង

- ចំពោះអតិថិជន - ផ្តល់ជូននូវសេវាកម្មល្អ និងមានប្រសិទ្ធភាពលើគ្រប់ផ្នែកនៃអាជីវកម្មរបស់យើង
- ចំពោះភាគទុនិក - ធានាថាទទួលបាននូវផលចំណេញត្រឡប់មកវិញលើការវិនិយោគរបស់ខ្លួន តាមរយៈការធ្វើឱ្យមានស្ថេរភាពនៃប្រាក់ចំណេញ
- ចំពោះបុគ្គលិក - លើកកម្ពស់សុខុមាលភាពរបស់បុគ្គលិក និងផ្តល់ឱកាសឱ្យបុគ្គលិកអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន
- ចំពោះសហគមន៍ - ជាក្រុមហ៊ុនចូលរួមចំណែកជួយសង្គម ធនាគារយើងគោរពយ៉ាងពេញលេញតាមច្បាប់ជាតិ និងចូលរួមចំណែកជួយដល់សង្គម។





អាជ្ញាប័ណ្ណអនុញ្ញាតឱ្យប្រតិបត្តិការងារធានារ៉ាប់រង ម៉ារីទាម



វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មរបស់ធនាគារឯកទេស ម៉ារីទាម



**ការបើកសម្ពោធធនាគារនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៩**

# ការបន្តពង្រឹងឱ្យកាន់តែប្រសើរ

## នាយកដ្ឋានឥណទាន

ធនាគារម៉ារីថាម ផ្តល់ជូននូវឥណទានដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ទៅដល់អតិថិជនជាមួយសេវាកម្មល្អ។ ដើម្បីទទួលបានការជឿទុកចិត្តលើធុរកិច្ចបានយូរអង្វែងពីអតិថិជន ធនាគារយើងខ្ញុំតែងតែខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងការបំពេញតាមតម្រូវការ និងកសាងទំនុកចិត្តដល់អតិថិជន។ ការយល់ច្បាស់ពីតម្រូវការអតិថិជន និងការផ្តល់ជូននូវដំណោះស្រាយតាមការចង់បានរបស់អតិថិជន គឺជាការងារអត្តិភាពរបស់យើង។ យើងបានសិក្សារៀនសូត្រពីអតិថិជន និងអ្នកផ្គត់ផ្គង់ ហើយយល់ថាការផ្តល់សេវាកម្មប្រកបដោយគុណភាពជារឿងសំខាន់ក្នុងការសម្រេចចិត្តរបស់ពួកគាត់ ដើម្បីជ្រើសរើសប្រើប្រាស់សេវាធនាគារណាមួយ ក្រៅពីការផ្តល់វិធីសាស្ត្របង់ប្រាក់មានភាពងាយស្រួលទំនុកចិត្ត ភាពមានវិជ្ជាជីវៈខ្ពស់របស់បុគ្គលិក និងការផ្តល់ប្រភេទឥណទានល្អៗ ។ ស្របតាមការរំពឹងទុករបស់អតិថិជនខាងលើ គណៈគ្រប់គ្រងធនាគារបានរៀបចំកម្មវិធីបង្រៀន សម្រាប់ការអភិវឌ្ឍបុគ្គលិកជាបន្តបន្ទាប់ទៅលើចំណេះដឹងលើផលិតផលហិរញ្ញវត្ថុរបស់ធនាគារ ក៏ដូចជាសេវាកម្មប្រកបដោយគុណភាពសម្រាប់អតិថិជន។

## នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ

ទំនើបកម្មនៃបច្ចេកវិទ្យាបានធ្វើឱ្យផលិតផល និងសេវាកម្មរបស់ធនាគារកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពជាងពីមុន ហេតុដូច្នោះវាបង្កើតឱ្យមានមូលដ្ឋានប្រកួតប្រជែងច្រើន។ ការអាចទទួលបានព័ត៌មានលម្អិត និងសមត្ថភាពផ្តល់សេវាកម្មឆ្លើយតបបានរហ័ស និងមានប្រសិទ្ធភាពជូនអតិថិជន ធ្វើឱ្យធនាគារ ទទួលបានភាពជោគជ័យនាថ្ងៃអនាគត។ ធនាគារទទួលបានឧត្តមភាពពីការប្រកួតប្រជែងនេះ តាមរយៈការមានទីផ្សារធ្លាស់ និងស្ថានភាពសេវាកម្មអតិថិជន ហើយក៏ពាក់ព័ន្ធនឹងដំណើរការអាជីវកម្មដែលមានប្រសិទ្ធភាព។ ការគ្រប់គ្រងម៉ត់ចត់ និងការសម្រេចចិត្តជាប្រព័ន្ធ ធ្វើឱ្យធនាគារកាន់តែមានទីផ្សារប្រកួតប្រជែងរីកចម្រើន។ ដោយសារអាជីវកម្មរបស់យើងកាន់តែដំណើរការរីកចម្រើន យើងនៅតែផ្តោតសំខាន់លើសេវាកម្ម ចំណេះដឹងផ្នែកបទប្បញ្ញត្តិ និងធ្វើការងារយ៉ាងម៉ត់ចត់លើការគ្រប់គ្រងហិរញ្ញវត្ថុ។ នាយកដ្ឋានហិរញ្ញវត្ថុមានគោលបំណងបណ្តុះបណ្តាលបុគ្គលិកជាមួយនឹងចំណេះដឹងទូទៅពាក់ព័ន្ធនឹងធនាគារ

រំលឹកដាក់ត្រឡប់ពីកត្តាប្រឈមក្នុងវិស័យធនាគារ និងអនុវត្តគោរពតាមបទប្បញ្ញត្តិ ក៏ដូចជាអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិថ្មីៗ។ យើងខ្ញុំទទួលខុសត្រូវលើការគ្រប់គ្រងសាច់ប្រាក់ និងធានាថាសាច់ប្រាក់មានគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ តួនាទីយើងក៏រួមបញ្ចូលទាំងការប្រមូលចងក្រងគោលនយោបាយដើម្បីគាំពារដល់អតិថិជនរបស់យើងផងដែរ។ ផ្ទុយមកវិញ នាយកដ្ឋានហិរញ្ញវត្ថុត្រូវការបុគ្គលិកបន្ថែមដែលមានសមត្ថភាពអាចជួយជ្រោមជ្រែង គណៈគ្រប់គ្រងក្នុងការសម្រេចលើយុទ្ធសាស្ត្រ ក៏ដូចជាចូលរួមចំណែកក្នុងសម្រេចឱ្យបាននូវការរំពឹងទុកដោយផ្អែកលើបច្ចេកទេសវាយតម្លៃហិរញ្ញវត្ថុរបស់បុគ្គលិក។ ជាការពិតណាស់ យើងនៅតែធ្វើការជាមួយមួយសម្រាប់នាយកដ្ឋានហិរញ្ញវត្ថុ និងក៏ដូចជាសម្រាប់ធនាគារទាំងមូល។

## នាយកដ្ឋានធនធានមនុស្ស

បុគ្គលិកទាំងអស់ជាទ្រព្យដ៏មានសារៈសំខាន់បំផុតរបស់ធនាគារម៉ារីថាម បើគ្មានបុគ្គលិក យើងមិនអាចផ្តល់ជូនអតិថិជននូវសេវាកម្មគុណភាពដ៏ល្អបំផុតបានឡើយ។ នៅឆ្នាំ ២០២២ យើងបានពង្រឹងគុណភាពគ្រប់គ្រងធនធានមនុស្សតាមរយៈការផ្សព្វផ្សាយអាជីពការងារ និងផ្តល់ឱកាសទៅខាងក្រៅ និងធ្វើឱ្យដំណើរការធុរកិច្ចរបស់យើងកាន់តែមានភាពប្រសើរឡើង។ យើងផ្តល់នូវឱកាសសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈរបស់បុគ្គលិក ជ្រោមជ្រែងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍអាជីពការងាររបស់បុគ្គលិក ចាប់ពីបុគ្គលិកតូចតាចដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ តាមរយៈការផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាល។ វិធីសាស្ត្រក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិក ផ្អែកលើបទពិសោធន៍ការងារ ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការចូលរួមកម្មវិធីបណ្តុះបណ្តាលជាផ្លូវការនៅក្នុង និងខាងក្រៅធនាគារ។ ជាមួយនឹងការធ្វើឱ្យកាន់តែប្រសើរឡើងនៃកម្មវិធីបណ្តុះបណ្តាល យើងក៏បានជួលទីប្រឹក្សាពីខាងក្រៅដើម្បីបណ្តុះបណ្តាលដល់ក្រុមការងារផ្នែកហិរញ្ញវត្ថុឱ្យបានយល់ និងអាចប្រើប្រាស់ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា (CIFRS) ដើម្បីអនុលោមតាមតម្រូវការរបស់អាជ្ញាធរអាណាព្យាបាលនាចុងឆ្នាំ ២០១៩។ បុគ្គលិកទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញ នៅឆ្នាំ ២០២០ ដើម្បីអាចធ្វើរបាយការណ៍ជាទម្រង់ CIFRS ចប់សព្វគ្រប់ និងយល់ដឹងពីតម្រូវការរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងចំណាត់ថ្នាក់ហានិភ័យឥណទាន និងអ៊ីមភែរមិន។ យើងប្តេជ្ញាចិត្តថានឹងធ្វើការងារយ៉ាងសកម្ម និងចែករំលែកបទពិសោធន៍ការងារគ្នាដើម្បីកសាងក្រុមដែលពោរពេញដោយសមត្ថភាព ដើម្បីក្លាយជាកម្លាំងជំរើងមាំជម្រុញឱ្យធនាគារប្រែក្លាយខ្លួនជាធនាគារពាណិជ្ជកម្មដ៏ចម្រើនពេញលេញក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។ នាយកដ្ឋានធនធានមនុស្សធ្វើការជាមួយនាយកដ្ឋានព័ត៌មានវិទ្យាដើម្បីអភិវឌ្ឍបុគ្គលិកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតក្នុងការបណ្តុះបណ្តាលបុគ្គលិកឱ្យយល់ដឹងពាក់ព័ន្ធនឹងវប្បធម៌និងគុណតម្លៃរបស់ធនាគារ ។

### ១. ការធ្វើឱ្យកាន់តែប្រសើរឡើងនៃដំណើរការជ្រើសរើសបុគ្គលិករបស់ធនាគារម៉ារីថាម

គោលដៅចុងក្រោយរបស់ធនាគារម៉ារីថាម គឺប្រតិបត្តិការធនាគារពាណិជ្ជកម្មដ៏ថ្លៃថ្លា ហេតុដូច្នោះយើងចាំបាច់ត្រូវបង្កើតក្រុមការងារខ្លាំងមានបទពិសោធន៍ខ្ពស់ដែលមានឆន្ទៈ ធ្វើការជាមួយធនាគារយើង រហូតទាល់តែសម្រេចបាននូវគោលដៅរយៈពេលវែងរបស់យើង។ មនុស្សដែលស្គាល់គ្នាច្បាស់ធ្វើការជាមួយគ្នាជ្រោមជ្រែងគ្នា ហើយផលិតភាពក៏កើនឡើងដែរ។ ដើម្បីកសាងក្រុមការងារបែបនេះ ធនាគារត្រូវការវិនិយោគពេលវេលា និងថវិកាក្នុងការចម្រាញ់យក និងព្យាយាមឱ្យអស់លទ្ធភាពដើម្បី ស្វែងរកបុគ្គលិកដែលមានសក្តានុពលដោយមានការពិនិត្យពិច័យយ៉ាងតឹងរឹង។ យើងធានាឱ្យមានការពិនិត្យទៅលើប្រវត្តិរូបពាក់ព័ន្ធនឹងការថ្កោលទោស ឬព័ត៌មានរាយការណ៍មិនត្រឹមត្រូវ និងសិក្សាពីតម្រូវការការរំពឹងទុក ទម្លាប់ និងចំណង់ចំណូលចិត្តរបស់បេក្ខជនតាមដែលអាចធ្វើបាន។ នៅពេលដែលយើងទទួលបានព័ត៌មានទាំងអស់នៅរួចរាល់ហើយ យើងនឹងប្រៀបធៀបលទ្ធផល និងពិភាក្សាជាមួយក្រុមការងារ ប្រកបដោយភាពស្ម័គ្រចិត្ត និងភាពជោគជ័យ។

### ២. ផ្តល់ការអប់រំដល់បុគ្គលិកធនាគារម៉ារីថាម

គុណតម្លៃស្នូលរបស់ធនាគារម៉ារីថាមគឺ លើកកម្ពស់សុខុមាលភាពរបស់បុគ្គលិក និងផ្តល់ឱកាសឱ្យបុគ្គលិកអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួននាយកដ្ឋានធនធានមនុស្សត្រូវស្នើទៅ គណៈគ្រប់គ្រងដើម្បីកំណត់ពិចារិកប្រចាំខែក្នុងធនាគារ សម្រាប់អភិវឌ្ឍជំនាញបុគ្គលិក និងចំណេះដឹងពាក់ព័ន្ធនឹងការងារ ដូចជាការបង់ប្រាក់ថ្នាក់រៀនតាម online សម្រាប់បុគ្គលិកដើម្បីរៀនជំនាញថ្មីៗ ឬអញ្ជើញគ្រូបណ្តុះបណ្តាលពីខាងក្រៅ ធ្វើកម្មវិធីបណ្តុះបណ្តាលដើម្បីបង្កើនចំណេះដឹងទូទៅបន្ថែមដល់បុគ្គលិក។ សកម្មភាពបណ្តុះបណ្តាលនេះផ្តល់ផលប្រយោជន៍ទ្វេដង ព្រោះបុគ្គលិកនឹងរៀនជំនាញថ្មីដែលអាចយកមកប្រើប្រាស់ឱ្យគុណភាពសេវាកម្មទូទៅរបស់ធនាគារកាន់តែមានភាពប្រសើរឡើង។ ដូចគ្នានេះដែរ បុគ្គលិកនឹងត្រូវបានលើកទឹកចិត្តឱ្យធ្វើការជាមួយធនាគារម៉ារីថាមបានយូរអង្វែង។

### ៣. ច្បាស់លាស់ពីការរំពឹងទុក

មិនថាដំណើរការនៃការជ្រើសរើសបុគ្គលិកនៅធនាគារម៉ារីថាមមានភាពល្អឥតខ្ចោះ និងមានប្រសិទ្ធភាពយ៉ាងណាក៏ដោយ ក៏គ្រាប់ពូជអាត្រាក់អាចឈានចូលសម្ងាត់ក្នុងធនាគារបានផងដែរ ហើយបុគ្គលិកប្រភេទនោះ នឹងមិនយកចិត្តទុកដាក់ មិនផ្តោតអារម្មណ៍ធ្វើការងារ និងអាចជះឥទ្ធិពលអាត្រាក់ដល់បុគ្គលិកដទៃទៀត។ ដូច្នោះធនាគាររៀបចំបង្កើតវិធានច្បាប់ច្បាស់លាស់ ដែលត្រូវតែគោរពអនុវត្តដោយបុគ្គលិកគ្រប់គ្នា។ ប្រសិនបើបុគ្គលិកណាម្នាក់ មិនគោរពអនុវត្តតាមវិធាននេះ វិធានច្បាប់នោះ នឹងត្រូវអនុវត្តលើបុគ្គលិកនោះ ហើយយើងនឹងណែនាំបុគ្គលិកពីលទ្ធផលនៃទង្វើរបស់ខ្លួន ហើយយើងមានគោលជំហររឹងមាំ និងប្តេជ្ញាចិត្ត ក្នុងករណីបណ្តេញបុគ្គលិកណាម្នាក់។

### ៤. ទ្វេដងលើកទឹកចិត្តសម្រាប់ការងារ

ដើម្បីធ្វើឱ្យបុគ្គលិកធនាគាររីករាយ និងមានទឹកចិត្តធ្វើការងារ ធនាគារត្រូវផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ការងារល្អដែលគាត់បានធ្វើ។ ការធ្វើការងារល្អរបស់គាត់ត្រូវចាត់ទុកជាអាទិភាព។ បុគ្គលិកត្រូវបានឱ្យដឹងពីការងារខិតខំប្រឹងប្រែងរបស់គាត់ ហើយគាត់នឹងរីករាយក្នុងការចំណាយពេលធ្វើការច្រើនម៉ោងជារៀងរាល់ថ្ងៃជាមួយធនាគារ។ យើងពិចារណាផ្តល់នូវការលើកទឹកចិត្តដល់គាត់ដូចជា ការផ្តល់នូវអាហារថ្ងៃត្រង់ ការនាំពួកគាត់ទៅសម្រាកកំសាន្តជាក្រុមនៅពេលបញ្ចប់គម្រោងណាមួយ។

### ៥- ការប្រើប្រាស់ Software សម្រាប់គ្រប់គ្រងធនធានមនុស្ស

ធនាគារម៉ារីថាម កំពុងពិចារណាប្រើប្រាស់ Software គ្រប់គ្រងធនធានមនុស្ស។ ដំណោះស្រាយនេះជួយសម្រួលដល់មន្ត្រីគ្រប់គ្រងធនធានមនុស្សចំណេញពេលវេលា ការចុះក្នុងសៀវភៅបញ្ជីការងារ ហើយការចុះឈ្មោះធ្វើឡើងក្នុងរយៈពេលលឿន ងាយស្រួល សាមញ្ញ និងសន្សំសំចៃ។

### ការធ្វើឱ្យប្រសើរឡើងនៃបច្ចេកវិទ្យា និងស្វ័យប្រវត្តិកម្ម

តួនាទីរបស់បច្ចេកវិទ្យានៅក្នុងវិស័យធនាគារត្រូវបានលើកឡើងម្តងហើយម្តងទៀត និងជួយជ្រោមជ្រែងលើប្រព័ន្ធធនាគារពីព្រោះវាធំទូលាយប៉ះពាល់ដល់សហគ្រាសធ្ងន់ធ្ងរ។ ការប្រើប្រាស់បច្ចេកវិទ្យា និងស្វ័យប្រវត្តិកម្មទាក់ទាញការយកចិត្តទុកដាក់ពីរូបវន្តបុគ្គល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកែលម្អឱ្យមានប្រសិទ្ធភាព។

គោលដៅសំខាន់មានបីយ៉ាងគឺ៖

- ១- មានកម្មវិធីដែលអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការ ឬទទួលព័ត៌មានដោយខ្លួនឯង ដោយមិនចាំបាច់ផ្តល់សេវាផ្ទាល់ដោយបុគ្គលិក។
- ២- ប្រើបច្ចេកវិទ្យាដើម្បីកាត់បន្ថយពេលវេលាដែលបុគ្គលិកចំណាយក្នុងការស្វែងរកព័ត៌មាន។
- ៣- ប្រើប្រាស់ទម្រង់ច្បាប់ និងសេចក្តីសម្រេចរបស់អាជីវកម្មដោយស្វ័យប្រវត្តិ ដើម្បីធ្វើឱ្យការងារទៅបានលឿន និងមានប្រសិទ្ធភាព។

ឧទាហរណ៍ ដំណើរការលំហូរការងារដោយស្វ័យប្រវត្តិ ធ្វើឱ្យអ្នកគ្រប់គ្រងអាចមើលឃើញកាន់តែច្បាស់ពី សកម្មភាពដែលកំពុងធ្វើ ធ្វើឱ្យយើងអាចត្រួតពិនិត្យលំដាប់ការងារ កំណត់ពីការរាំងស្ទះឬបញ្ហា និងអាចចាត់ចែងការងារស្របតាមស្ថានភាពផ្លាស់ប្តូរ។ ការអនុវត្តសំខាន់ៗសំខាន់មួយទៀត គឺការបំប្លែងឯកសារជាក្រដាសទៅជាឯកសារទម្រង់អេឡិចត្រូនិច ដែលងាយស្រួលក្នុងការធ្វើប្រតិបត្តិការ ឬរក្សាទុកជាឯកសារចុងក្រោយបន្ទាប់ពីប្រតិបត្តិការរួចរាល់។

ឯកសារអេឡិចត្រូនិចអាចត្រូវបានផ្លាស់ប្តូរពីដំណាក់កាលមួយទៅដំណាក់កាលមួយ និងចំណាយតិចតួច។ សំខាន់ជាងនេះទៅទៀត រូបភាពអេឡិចត្រូនិចអាចធ្វើឱ្យយើងអាច ប្រៀបធៀបឯកសារ ដូច្នោះជំហានប្រតិបត្តិការជាច្រើន អាចត្រូវបានបញ្ចប់ក្នុងពេលដំណាលគ្នា។ ក្នុងករណីខ្លះ ការចុះហត្ថលេខាអេឡិចត្រូនិច ការចុះហត្ថលេខាលើឧបករណ៍អេឡិចត្រូនិច (signature pads) និងការធ្វើប្រតិបត្តិការតាម អនឡាញអាចលុបបំបាត់ការប្រើប្រាស់ក្រដាស ហេតុដូច្នោះ វាជួយកាត់ចេញនូវដំណាក់កាលមួយបាន។

លើសពីការជួយធ្វើឱ្យដំណើរការស្នូលមានដំណើរការស្វ័យប្រវត្តិ បច្ចេកវិទ្យា ក៏មានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរដល់ប្រព័ន្ធផ្សព្វផ្សាយរបស់ធនាគារផងដែរ។ វាមិនត្រឹមតែប៉ះពាល់ដល់អន្តរកម្មរវាងអតិថិជនជាមួយធនាគារប៉ុណ្ណោះទេ វាប៉ះពាល់ដល់ទំនាក់ទំនងព័ត៌មានផ្ទៃក្នុងធនាគារ និងការគ្រប់គ្រងការលក់ និងសកម្មភាពធ្វើទំនាក់ទំនងជាមួយអតិថិជន។


### នាយកដ្ឋានគ្រប់គ្រងហានិភ័យ

ធនាគារម៉ារីថាមបានបង្កើតយុទ្ធសាស្ត្រ និងក្របខណ្ឌហានិភ័យដ៏រឹងមាំដែលអាចឱ្យយើងដឹងអំពីហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព និងហានិភ័យប្រតិបត្តិការ។ យុទ្ធសាស្ត្រហានិភ័យរបស់យើងពាក់ព័ន្ធនឹងការរួមបញ្ចូល និងការធ្វើឱ្យមានតុល្យភាពល្អនៃហានិភ័យ និងការទទួលបាន ការសម្របសម្រួលពីគោលដៅដែលសម្រេចបាន ខណៈកាត់បន្ថយហានិភ័យ និងសុច្ឆន្ទៈពីឱកាសវិកចម្រើន។ យើងបានបន្តកិច្ចខិតខំប្រឹងប្រែង និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់យើង ដូចជានៅក្នុងដំណើរការជ្រើសរើសបុគ្គលិក ការគ្រប់គ្រងហានិភ័យឥណទាន និងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ ផ្នែកទាំងអស់នោះត្រូវអភិវឌ្ឍ និងដាក់ឱ្យអនុវត្តបន្ទាប់ពីមានការអនុម័តពីក្រុមប្រឹក្សាភិបាល។ យើងក៏បន្តចងក្រងឯកសារដំណើរការនិងនីតិវិធីទាក់ទងនឹងការគ្រប់គ្រងហានិភ័យដោយការអភិវឌ្ឍគំរូជាក់លាក់ហានិភ័យ។

### នាយកដ្ឋានប្រតិបត្តិការ

នាយកដ្ឋានប្រតិបត្តិការមានគោលបំណងជ្រើសរើសបុគ្គលិកបន្ថែមទៀតដើម្បីជួយជ្រោមជ្រែង និងបំពេញមុខងារពាក់ព័ន្ធនឹងបទប្បញ្ញត្តិ និងអំពើសម្អាតប្រាក់។ នាយកដ្ឋាននឹងផ្តល់ការបណ្តុះបណ្តាលជាប្រចាំ នៅក្នុងនាយកដ្ឋានរបស់ខ្លួន និងផ្តល់ការបណ្តុះបណ្តាលផ្សេងៗ តាមការតម្រូវទៅដល់បុគ្គលិកទាំងអស់។ សមាជិកទាំងអស់នៃនាយកដ្ឋានត្រូវបានលើកទឹកចិត្តឱ្យចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក ពាក់ព័ន្ធច្បាប់ថ្មី ឬវិសោធនកម្មច្បាប់ បទប្បញ្ញត្តិនិងវស្សាដារអន្តរជាតិដែលចាំបាច់ត្រូវអនុវត្តនិងអនុលោម។ នាយកដ្ឋានគឺជាខ្សែការពារជូរទិសរបស់ធនាគារ ហេតុដូច្នោះនាយកដ្ឋានត្រូវធានាថា ធនាគារអនុវត្ត និងគោរពឱ្យបានពេញលេញនូវការតម្រូវពីច្បាប់ បទប្បញ្ញត្តិ និងការណែនាំរបស់អាជ្ញាធរអាណាព្យាបាល និងអាជ្ញាធរមានសមត្ថកិច្ច។

## រចនាសម្ព័ន្ធរចនាសាងរងកន្លែង “ឯកជន”



# ក្រុមប្រឹក្សាភិបាល



## ប្រធានក្រុមប្រឹក្សាភិបាល

**ឧកញ៉ា ហេង សិទ្ធិ** ជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុនម៉ារីម៉ា គ្រុប ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍យានយន្តមុខមួយនៅកម្ពុជា ដែលវិនិយោគទៅលើវិស័យជាច្រើនដូចជា វិស័យម្ហូបអាហារ និងភេសជ្ជៈ ការអភិវឌ្ឍដីធ្លី និងអចលនទ្រព្យ សណ្ឋាគារ រមណីយដ្ឋាន ជំនួញ ធនាគារ និងហិរញ្ញវត្ថុ។ **ឧកញ៉ា** ជាម្ចាស់ភាគហ៊ុនធំ និងជាប្រធានក្រុមប្រឹក្សានៃធនាគារឯកទេស ម៉ារីម៉ា ម.ក។

**ឧកញ៉ា ហេង សិទ្ធិ** ជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា និងត្រូវបានតែងតាំងជាប្រតិភូពិសេសដើម្បីចូលរួមនៅក្នុងវេទិកាជំនួញ និងវិនិយោគអន្តរជាតិជាច្រើនដូចជានៅ កិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅប្រទេស Belgium ប្រទេស Romania ប្រទេស Serbia និងប្រទេស Japan ។ រាល់អាជីវកម្មរបស់លោក ឧកញ៉ា តែងតែគាំទ្រនូវទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងជាងគេបំផុត។ បច្ចុប្បន្ននេះ ការវិនិយោគលើវិស័យធនាគារ **ឧកញ៉ា** មានការតាំងចិត្តខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយផ្តល់ជូននូវឥណទានទៅលើវិស័យសំណង់ សហគ្រាសធុនតូច និងមធ្យម និងកសិកម្ម ហើយ **ឧកញ៉ា** ក៏មានគម្រោងដាក់ដំណើរការធនាគារឌីជីថល ដែលអាចផ្តល់នូវសេវាកម្មហិរញ្ញវត្ថុរហ័ស និងទាន់ចិត្តជូនអតិថិជន។ **ឧកញ៉ា** តែងយកចិត្តទុកដាក់ លើសកម្មភាព មនុស្សធម៌ និងបានចូលរួមបរិច្ចាគ សាប៊ូ DETTOL ចំនួន ១៥,០០០ ដុំ ដល់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បី ប្រើប្រាស់ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលនៃមេរោគ Covid-19 និងបានបរិច្ចាគថវិកាចំនួន ១០០,០០០ ដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងពិធីបុណ្យ នៃខួបលើកទី ១៥៧ នៃទិវាពិភពលោកកាកបាទក្រហម និងអង្គចន្ទក្រហម ឆ្នាំ ២០២១។



**លោក គង់ ភ័ក្តិ**  
**សមាជិកក្រុមប្រឹក្សាភិបាល**

លោក គង់ ភ័ក្តិ ជាសមាជិកក្រុមប្រឹក្សាភិបាល របស់ធនាគារឯកទេសម៉ារីម៉ា តាំងពីការបង្កើត ធនាគារ។ លោកជានាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉ារីម៉ា គ្រុប តាំងពីឆ្នាំ ២០១៨ មកម៉្លេះ។ លោកទទួលខុសត្រូវលើការងារទូទៅទាំងអស់របស់ក្រុមហ៊ុនមេ និងបុគ្គលម៉្តង។

លោកមានបទពិសោធន៍ការងារជាង ៣៨ ឆ្នាំ លើវិស័យផ្សេងៗដូចជា វិស័យធនាគារ ធានារ៉ាប់រង សំណង់ សណ្ឋាគារ វិនិយោគ ប្រព័ន្ធផ្សព្វផ្សាយ កាត់ដេរសំលៀកបំពាក់ នាំចេញ-នាំចូល អចលនទ្រព្យ និងអប់រំជាដើម។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រពិសោធន៍នៅឆ្នាំ១៩៧៤ និងសញ្ញាបត្រច្បាប់នៅឆ្នាំ១៩៩០។



**លោកស្រី ហៀក ម៉ូរីដា**  
**សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ**

លោកស្រី ហៀក ម៉ូរីដា ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ធនាគារឯកទេសម៉ារីម៉ា តាំងពីការបង្កើតធនាគារ។ គួរទីសំខាន់របស់លោកស្រី គឺជានាលើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពទៅលើកិច្ចការរបស់ធនាគារ សម្រាប់ជាប្រយោជន៍ដល់ម្ចាស់ភាគហ៊ុន វិនិច្ឆ័យលើអាជីវកម្ម និងធានាថាធនាគារអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ។

លោកស្រីបញ្ចប់បរិញ្ញាបត្ររដ្ឋបាលពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសកលវិទ្យាល័យជាតិគ្រប់គ្រង នៅឆ្នាំ២០១០។



# ប្រវត្តិរូបគណៈគ្រប់គ្រង លោក ប្រាក់ សុភ័ណ្ណ អគ្គនាយក



លោក ប្រាក់ សុភ័ណ្ណ កាន់ដំណែងជាអគ្គនាយករងនៃធនាគារ ម៉ារីថាម ចាប់តាំងពីការបង្កើតធនាគារ។ លោកមានបទពិសោធន៍ការងារជិត ២០ឆ្នាំ ក្នុងវិស័យធនាគារ រួមទាំងធនាគារពាណិជ្ជ ធនាគារ ឯកទេស និង មីក្រូហិរញ្ញវត្ថុ។ លោកមានជំនាញលើការគ្រប់គ្រង និងដឹកនាំ ការវាយតម្លៃ និងការ តាមដានឥណទាន។ ក្នុងតួនាទីជាអគ្គនាយករង លោកទទួលខុសត្រូវក្នុងការជួយ ជ្រោមជ្រែង អគ្គនាយក ក្នុងការងារប្រតិបត្តិការរបស់ធនាគារ និងការពង្រីកផលិតផល និងអាជីវកម្ម និងធានាថា ប្រតិបត្តិការរបស់ធនាគារអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ។ បច្ចុប្បន្នគាត់បម្រើការជា អគ្គនាយក របស់ធនាគារចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ ក្នុងការគ្រប់គ្រង និងដឹកនាំប្រតិបត្តិការ និងបុគ្គលិក របស់ធនាគារ។

បទពិសោធន៍ធ្វើការនៅធនាគារធំៗចំនួនបីចុងក្រោយរបស់លោក គឺ ជានាយកសាខា នៅធនាគារ ABA នាយកផ្នែកទំនាក់ទំនង អាជីវកម្ម និងសាជីវកម្មនៅធនាគារ Hong Leong និងជានាយកផ្នែក រដ្ឋបាលឥណទាន នៅធនាគារឯកទេសវិនិយោគទីមួយ។

លោកបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុពីសកលវិទ្យាល័យមេគង្គកម្ពុជានៅឆ្នាំ ២០១៤ និងបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ ២០០៥។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ សន្និសីទ និងសិក្ខាសាលាតាមបណ្តាញក្នុងស្រុក និងអន្តរជាតិតាមរយៈប្រព័ន្ធឌីជីថល។

**របាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍សវនករឯករាជ្យ  
ធនាគារឯកទេស ម៉ារីថាម ម.ក**

**សម្រាប់កាលបរិច្ឆេទចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២  
ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២**

## មាតិកា

- របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
- របាយការណ៍សវនករឯករាជ្យ
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- របាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗ
- របាយការណ៍បម្រែបម្រួលមូលធន
- របាយការណ៍លំហូរសាច់ប្រាក់
- កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូននូវរបាយការណ៍ ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ ធនាគារ ឯកទេសម៉ារីម៉ាម ម.ក ហៅកាត់ថា (“ធនាគារ”) សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

## សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ ធនាគារ គឺការធ្វើប្រតិបត្តិការលើការសកម្មភាពអាជីវកម្មធនាគារឯកទេស និងការផ្តល់នូវ សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗ។ ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពអាជីវកម្មចម្បងរបស់ធនាគារក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

## លទ្ធផលនៃប្រតិបត្តិការ

	<b>ដុល្លារអាមេរិក</b>	<b>គិតជាពាន់រៀល</b>
ខាតសម្រាប់ការិយបរិច្ឆេទ	២៩២.០៧៨	១.១៩៣.៧២២

## ភាគលាភ

ក្រុមប្រឹក្សាភិបាលពុំបានណែនាំឱ្យមានការបែងចែកភាគលាភសម្រាប់អំឡុងការិយបរិច្ឆេទនេះទេ។

## ទុនបម្រុង និងសំវិធានធន

នៅក្នុងអំឡុងការិយបរិច្ឆេទនេះ មានការផ្ទេរចំនួន ៣.៩១៧ ដុល្លារអាមេរិក (២០២១៖ ៥៥៦ ដុល្លារអាមេរិក) ពីចំណេញរក្សាទុកទៅលើទុនបម្រុងតាមច្បាប់។

## ឥណទានអាក្រក់ និងឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបចោលនូវឥណទានអាក្រក់ និងការធ្វើសំវិធានធន ចំពោះឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយជឿជាក់ថាមិនមាន ឥណទានអាក្រក់ និងបានធ្វើសំវិធានធនគ្រប់គ្រាន់សម្រាប់ឥណទានជាប់សង្ស័យ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យ មានភាពចាំបាច់ដើម្បីលុបចោលនូវឥណទានអាក្រក់ ឬក៏សំវិធានធនចំពោះឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានភាពមិនគ្រប់គ្រាន់ជាសារវន្តឡើយ។

## ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្ត ដែលមិនមានតម្លៃស្មើនឹងតម្លៃទីផ្សារនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកាត់បន្ថយតម្លៃឱ្យនៅត្រឹមតម្លៃដែលរំពឹងទុក និងអាចលក់លើទីផ្សារ។

នៅថ្ងៃការិយបរិច្ឆេទ នៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យមានការភ័ន្តច្រលំដល់ការកំណត់តម្លៃទ្រព្យសកម្មបន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះឡើយ។

### **វិនិស្រ្តកំណត់តម្លៃ**

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង បណ្តាលឱ្យមានការភ័ន្តច្រឡំ ឬមានភាពមិនត្រឹមត្រូវ ដល់វិនិស្រ្តកំណត់តម្លៃដែលបានអនុវត្តក្នុងមកលើទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារនោះឡើយ។

### **បំណុលយថាហេតុ និងបំណុលផ្សេងៗ**

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើង ដោយសារការដាក់បញ្ចាំសម្រាប់ការធានា ចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយចាប់តាំងពីការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ឬ
- (២) បំណុលយថាហេតុណាមួយរបស់ធនាគារ ដែលបានកើតឡើងតាំងពីការិយបរិច្ឆេទនេះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗដែលត្រូវបានទាមទារឱ្យសងក្នុង អំឡុងពេល១២ខែ បន្ទាប់ពីថ្ងៃការិយបរិច្ឆេទនេះដែលនឹង ឬអាចមានការប៉ះពាល់ជាសារវន្តដល់ លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន នៅថ្ងៃដល់កំណត់សងនោះទេ។

### **ការផ្លាស់ប្តូរនៃហេតុការណ៍**

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើង ពាក់ព័ន្ធនឹងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឱ្យមានចំនួនទឹកប្រាក់ ដែលបានបង្ហាញក្នុងរបាយការណ៍របស់ធនាគារមានកំហុសឆ្គងធ្ងន់ធ្ងរនោះទេ។

### **ប្រតិបត្តិការវិនិយោគ**

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ធនាគារក្នុងការិយបរិច្ឆេទនេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តដែលកើតចេញពីកត្តាផ្សេងៗ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ទាំងឡាយដែលមានលក្ខណៈ ជាសារវន្ត និងមិនប្រក្រតីនោះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ រហូតមកដល់ថ្ងៃ ចេញរបាយការណ៍នេះ ពុំមានប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយ ដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទនេះទេ។

### **ដើមទុន**

នៅអំឡុងការិយបរិច្ឆេទ ធនាគារពុំមានការបោះផ្សាយភាគហ៊ុនថ្មីនោះទេ។

ធនាគារពុំមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យាផ្តល់សិទ្ធិ ជាភាគហ៊ុននៃធនាគារនាចុងការិយបរិច្ឆេទនេះទេ។

### **សមាជិកក្រុមប្រឹក្សាភិបាល**

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការចាប់តាំងពីថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរួមមាន៖

អ្នកឧកញ៉ា ហេង សិទ្ធិ

លោក គង់ វ៉ារ៉ា

លោកស្រី ហៀក ម៉ូរីដា

### **អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល**

ក្នុងអំឡុងពេល និងចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ធនាគារមិនបានចូលរួមជាភាគីក្នុងការរៀបចំណាមួយក្នុង គោលបំណងជួយដល់សមាជិក ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ឱ្យទទួលបាននូវផលប្រយោជន៍ផ្សេងៗតាមរយៈការទិញ ភាគហ៊ុន ឬប័ណ្ណបំណុលពីសាមីធនាគារ ឬគ្រឹះស្ថាន ដទៃទៀតឡើយ។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃការិយបរិច្ឆេទកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលនូវអត្ថប្រយោជន៍ណាមួយ តាមរយៈ ការចុះកិច្ចសន្យា ដែលបានធ្វើឡើងរវាងធនាគារ ឬរវាងគ្រឹះស្ថានដែលសមាជិកក្រុម ប្រឹក្សាភិបាលនោះជាសមាជិក ឬក៏រវាងធនាគារ ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជា សារវន្តនោះទេ លើកលែងតែអត្ថប្រយោជន៍ដទៃទៀត ដែលអាច កើតឡើងពីប្រតិបត្តិការទាំងនេះដូចដែលមានបង្ហាញនៅ កំណត់សម្គាល់លេខ ២៣ នៃរបាយការណ៍ហិរញ្ញវត្ថុ។

### **ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាលមានភារកិច្ចធ្វើការបញ្ជាក់អះអាងថារបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដើម្បីបង្ហាញនូវ ទិដ្ឋភាពពិត និងត្រឹមត្រូវនៃ ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលនៃប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទ នេះ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះក្រុមប្រឹក្សាភិបាលត្រូវ៖

- ក. ជ្រើសរើសគោលការណ៍គណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានយ៉ាងសមហេតុផល និងប្រកបដោយការ ប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះឱ្យបានជាប់លាប់។
- ខ. អនុលោមទៅតាមគោលការណ៍ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ហ.អ.ក”) និងគោលការណ៍ ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញនូវភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវ ប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- គ. រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- ឃ. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណី សន្មតយ៉ាងសមរម្យ ថា ធនាគារនឹងមិនអាចបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតដ៏ខ្លី និង
- ង. ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព និងចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗទាំងអស់ដែលមានឥទ្ធិពលជាសារវន្តលើ ប្រតិបត្តិការ ហើយត្រូវប្រាកដថាការសម្រេចចិត្តលើកិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ធនាគារបានអនុវត្តតាមរាល់លក្ខខណ្ឌតម្រូវខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

### ព្រឹត្តិការណ៍សំខាន់ៗក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍

ព្រឹត្តិការណ៍សំខាន់ៗក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ២៦ នៃរបាយការណ៍ហិរញ្ញវត្ថុ។

### សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ចាប់ពីទំព័រទី៩ ដល់ ៣៩ បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលនៃប្រតិបត្តិការ ព្រមទាំងស្ថានភាពលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទនេះ ដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

តាងនាមឱ្យក្រុមប្រឹក្សាភិបាល



—  
**អ្នកឧត្តរ ហេង សិទ្ធិ**  
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣

# សេចក្តីរាយការណ៍លើសវនកម្មនៃរបាយការណ៍ហិរញ្ញវត្ថុ

## មតិយោបល់ Qualified

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ឯកទេសម៉ារីថាម ម.ក ហៅកាត់ថា (“ធនាគារ”) រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍ លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទនេះ ព្រមទាំងសេចក្តីសង្ខេប នៃគោលការណ៍គណនេយ្យសំខាន់ៗ និងកំណត់សម្គាល់ផ្សេងៗទៀត ដែលមានបង្ហាញចាប់ពីទំព័រទី៩ ដល់ ៣៩។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវលើកលែងតែផលប៉ះពាល់ដែលអាចកើតមាននៃបញ្ហាដែលបានពិពណ៌នានៅក្នុងកថាខណ្ឌមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់ Qualified នៃ ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់ របស់ធនាគារសម្រាប់ការិយបរិច្ឆេទឆ្នាំនេះ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

## មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់ Qualified

ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៩ នៃរបាយការណ៍ហិរញ្ញវត្ថុ ទឹកប្រាក់ដែលរួមបញ្ចូលក្នុងគណនីត្រូវទទួលបានផ្សេងៗចំនួន ១០.០០០.០០០ ដុល្លារអាមេរិក ជាចំនួនទឹកប្រាក់ដែលជំពាក់ពីម្ចាស់ភាគហ៊ុនតំណាងឱ្យការទិញដែលបានបង់ពេញសម្រាប់ការទិញអគារការិយាល័យរបស់ធនាគារពីភាគីពាក់ព័ន្ធ។ លើសពីនេះ ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ២៦ នៃរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលបានអនុម័ត ចំពោះការបញ្ចប់កិច្ចសន្យាទិញអគារការិយាល័យ និងបានស្នើឱ្យធ្វើការជម្រះចេញពីបញ្ជីចំនួនទឹកប្រាក់សរុបចំនួន ១០.០០០.០០០ ដុល្លារអាមេរិក ដែលបានបង់ពីមុនចេញពីក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុនេះ។ ទោះជាយ៉ាងណាក៏ដោយការស្នើឱ្យធ្វើការជម្រះចេញពីបញ្ជីចំនួនទឹកប្រាក់នៃគណនីត្រូវទទួលបាននេះកំពុងរង់ចាំការឆ្លើយតបពីធនាគារជាតិនៃកម្ពុជា។

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ ធនាគារមិនបានកត់ត្រាឱនភាពនៃចំនួនទឹកប្រាក់ ដែលជំពាក់ពីម្ចាស់ភាគហ៊ុនចំនួន ១០.០០០.០០០ ដុល្លារអាមេរិកនេះទេ ដោយសារក្រុមប្រឹក្សាភិបាលមានគំនិតថាការជម្រះចេញពីបញ្ជីនេះកំពុងរង់ចាំការឆ្លើយតបពីធនាគារជាតិនៃកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ យើងមិនអាចទទួលបាន ភស្តុតាងសវនកម្មដែលសមស្របគ្រប់គ្រាន់ដើម្បីធ្វើការសន្និដ្ឋានលើលទ្ធភាពទទួលបានមកវិញនៃគណនីត្រូវទទួលបាននេះ និងគ្មានការទទួលស្គាល់នូវឱនភាពលើគណនីត្រូវទទួល ឬ អត់។ អាស្រ័យហេតុនេះ យើងមិនអាចកំណត់ថា តើការកែតម្រូវណាមួយចំពោះបរិមាណយកនៃការទទួលបាននេះ គឺចាំបាច់។

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ កាតព្វកិច្ចរបស់យើងខ្ញុំ បានធ្វើតាមស្តង់ដារ ត្រូវបានពណ៌នាបន្ថែមក្នុងកថាខណ្ឌ ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានភាពគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិ Qualified របស់យើងខ្ញុំ។

## ទំនួលខុសត្រូវឯករាជ្យភាព និងក្រមសីលធម៌

យើងខ្ញុំមានភាពឯករាជ្យពីធនាគារ ស្របតាម ក្រមសីលធម៌សម្រាប់គណនេយ្យករជំនាញ និងសវនករ ក្រមសីលធម៌សម្រាប់គណនេយ្យករជំនាញអន្តរជាតិ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) (“ក្រមសីលធម៌ IESBA”) រួមជាមួយនឹងតម្រូវការក្រមសីលធម៌ដែលពាក់ព័ន្ធនឹងសវនកម្មហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងបានបំពេញនូវទំនួលខុសត្រូវខាងសីលធម៌ផ្សេងទៀតរបស់យើង ដោយអនុលោមតាមតម្រូវការទាំងនេះនិងក្រមសីលធម៌ IESBA។



### **ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មខាងលើ**

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ មានទំនួលខុសត្រូវនូវព័ត៌មានផ្សេងទៀត។ ព័ត៌មានផ្សេងៗរួមមានព័ត៌មានដែលមានក្នុងរបាយការណ៍របស់ ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរបាយការណ៍របស់សវនករ ឯករាជ្យយើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមិនរួមបញ្ចូលព័ត៌មានផ្សេងៗ ហើយយើងមិនបាន ផ្តល់នូវទម្រង់សន្និដ្ឋានលើ ការធានាណាមួយឡើយ។

ទាក់ទងជាមួយនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ យើងខ្ញុំមានកាតព្វកិច្ចក្នុងការអានព័ត៌មាន ផ្សេងៗ និងពិចារណាថាតើ ព័ត៌មានផ្សេងៗមានភាពមិនស្របគ្នាជាសារវន្ត ជាមួយរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ឬការយល់ដឹងរបស់យើងខ្ញុំទទួលបានពីសវនកម្ម ឬបើមិនដូច្នោះទេកំហុសឆ្គងជាសារវន្តត្រូវបានបង្ហាញ។

ផ្អែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្តប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងៗយើងខ្ញុំតម្រូវឱ្យរាយ ការណ៍នូវហេតុការណ៍ទាំងនោះ។ យើងខ្ញុំពុំមានអ្វីដើម្បីរាយការណ៍ក្នុងករណីនេះទេ។

### **ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃ កម្ពុជា។ ក្រុមប្រឹក្សាភិបាលក៏ទទួល ខុសត្រូវក្នុងការត្រួតពិនិត្យប្រព័ន្ធផ្ទៃក្នុងសំខាន់ៗ ដែលក្រុមប្រឹក្សាភិបាល កំណត់ថាមានភាពចាំបាច់ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យ ជៀសផុតពីកំហុសឆ្គង ជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំផ្សេងៗ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវ ក្នុងការវាយតម្លៃទៅលើលទ្ធភាពប្រតិបត្តិការ របស់ធនាគារ ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយធ្វើការបង្ហាញប្រសិនបើមានកត្តាដែលពាក់ព័ន្ធនឹងនិរន្តរភាពនៃ ដំណើរការអាជីវកម្ម ហើយប្រើប្រាស់នូវមូលដ្ឋានគណនេយ្យបែប និរន្តរភាព ប្រសិនបើក្រុមប្រឹក្សាភិបាលមិនមានបំណងរំលាយ ធនាគារ ឬ បញ្ឈប់ប្រតិបត្តិការ ឬមិនមានជម្រើសប្រាកដណាមួយ ប៉ុន្តែត្រូវតែធ្វើដូច្នោះ។

គោលបំណងរបស់យើងខ្ញុំ គឺទទួលបាន អំណះអំណាង យ៉ាងសមហេតុផលថា តើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ពុំមានកំហុសឆ្គងជា សារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងចេញនូវរបាយការណ៍របស់សវនករឯករាជ្យដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងយ៉ាងសមហេតុផល គឺជាអំណះអំណាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនបានធានាថាការធ្វើសវនកម្មដែលអនុលោមទៅតាម ស.ស.អ.ក តែងតែរកឃើញនូវកំហុសឆ្គងជាសារវន្តពេលដែលវាកើតមានឡើងនោះទេ។ កំហុសឆ្គងអាចកើតឡើងពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ ត្រូវបាន ចាត់ទុកជាសារវន្ត ប្រសិនបើជាលក្ខណៈមួយៗ ឬជាលក្ខណៈរួមផ្តុំ អាចមានឥទ្ធិពលលើការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់លើមូល ដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃសវនកម្មដោយអនុលោមទៅតាម ស.ស.អ.ក យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យដោយវិជ្ជាជីវៈ នៅក្នុងសវនកម្មទាំងមូល។ យើងបានធ្វើ៖

- កំណត់ និងវាយតម្លៃលើហានិភ័យកំហុសឆ្គងជាសារវន្តក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាតើវាបណ្តាល មកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ ហើយធ្វើការរៀបចំ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបនឹងហានិភ័យទាំងនោះ ដើម្បីទទួលបាននូវភស្តុតាងសវនកម្មដែល គ្រប់គ្រាន់ និងត្រឹមត្រូវ ដើម្បីជាមូលដ្ឋានដល់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យនៃការមិនបានរកឃើញនូវកំហុសឆ្គងជាសារវន្តដែល បណ្តាលមកពីការក្លែងបន្លំ គឺខ្ពស់ជាង ហានិភ័យដែលបណ្តាលមកពីការភ័ន្តច្រឡំ ដោយសារតែការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិតគ្នា ការបន្លំ ការលុបចោលដោយចេតនា ការបកស្រាយខុស ឬក៏ការបំពានលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

- ស្វែងយល់ពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលត្រឹមត្រូវទៅតាមស្ថានភាពប៉ុន្តែមិនមែនក្នុងគោលបំណងបង្ហាញមតិយោបល់លើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារនោះទេ។
  - វាយតម្លៃនូវភាពសមស្របនៃគោលការណ៍គណនេយ្យ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន និងកំណត់បង្ហាញពាក់ព័ន្ធដែលបានរៀបចំដោយក្រុមប្រឹក្សាភិបាល។
  - ធ្វើសេចក្តីសន្និដ្ឋានលើភាពសមស្របនៃមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ដែលគណៈគ្រប់គ្រងប្រើប្រាស់ និងផ្អែកលើភស្តុតាងដែលទទួលបាន ថាមានភាពមិនច្បាស់លាស់អាចកើតឡើងជាសារវន្ត ដែលពាក់ព័ន្ធនឹង
  - ព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចប៉ះពាល់ទៅលើសមត្ថភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាព។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនច្បាស់លាស់ជាសារវន្តមួយកើតឡើង យើងខ្ញុំត្រូវបានតម្រូវឱ្យមានការយកចិត្តទុកដាក់ក្នុង របាយការណ៍សវនកម្មភ្ជាប់នឹងការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ប្រសិនបើការបង្ហាញទាំងនោះមិនត្រឹមត្រូវ នោះមតិយោបល់របស់យើងខ្ញុំនឹងកែប្រែ។ សេចក្តីសន្និដ្ឋានយើងខ្ញុំ គឺផ្អែកលើភស្តុតាងដែលទទួលបានរហូតដល់ថ្ងៃចេញរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណាព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចនឹងបង្កឱ្យធនាគារបញ្ឈប់នូវនិរន្តរភាពនៃដំណើរការអាជីវកម្មបាន។
- ជាផ្នែកមួយនៃសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តការវិនិច្ឆ័យដែលមានជំនាញវិជ្ជាជីវៈ និងរក្សាបាននូវការសង្ស័យដែលមានជំនាញវិជ្ជាជីវៈតាមរយៈការធ្វើសវនកម្ម។ យើងបានធ្វើ៖ (ត)
- វាយតម្លៃលើបទបង្ហាញ រចនាសម្ព័ន្ធ និងមតិកានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រួមទាំងការបង្ហាញថាតើធនាគារបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ផ្សេងៗ នៅក្នុងលក្ខខណ្ឌមួយដែលបង្ហាញនូវទិដ្ឋភាពសមស្របដែរ ឬទេ។
- ក្នុងចំណោមចំណុចពាក់ព័ន្ធផ្សេងៗ យើងខ្ញុំទាក់ទងជាមួយក្រុមប្រឹក្សាភិបាលអំពីផែនការទំហំការងារ និងពេលវេលានៃសវនកម្ម និងចំណុចសំខាន់ៗដែលបានរកឃើញ រួមមានកង្វះខាតនៅក្នុងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំបានរកឃើញនៅក្នុងអំឡុងសវនកម្មរបស់យើងខ្ញុំ។

**បញ្ហាផ្សេងៗ**

របាយការណ៍នេះត្រូវបានធ្វើឡើង សម្រាប់ភាគហ៊ុនិករបស់ធនាគារតែប៉ុណ្ណោះ។ យើងខ្ញុំមិនទទួលខុសត្រូវចំពោះបុគ្គលផ្សេងទៀតសម្រាប់ខ្លឹមសារនៃរបាយការណ៍នេះទេ។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានធ្វើសវនកម្មដោយ ក្រុមហ៊ុនសវនកម្មមួយផ្សេងទៀតនៃគណនេយ្យករសាធារណៈ ដែលមានរបាយការណ៍ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានបង្ហាញមតិ យោបល់ត្រឹមត្រូវលើរបាយការណ៍នោះ។



**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ**  
**នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២**

	កំណត់ សម្គាល់	ដុល្លារអាមេរិក	២០២២ គិតជាពាន់រៀល	ដុល្លារអាមេរិក	២០២១ គិតជាពាន់រៀល
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ក្នុងដៃ	៥	៥.៨៩៣	២៤.២៦១	៤.៨១២	១៩.៦០៤
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៦	៧៦៨.៨៨៤	៣.១៦៥.៤៩៥	៧៦៦.១៤៨	៣.១២១.២៨៧
សមតុល្យនៅធនាគារផ្សេងៗ	៧	៤៨៥.៩០៨	២.០០០.៤៨៣	១០៦.៥៨៧	៤៣៤.២៣៥
ឥណទានទៅអតិថិជន	៨	៦៨៤.២៣៣	២.៨១៦.៩៨៧	១.៣៣០.៨១១	៥.៤២១.៧២៤
គណនីត្រូវទទួលផ្សេងៗ	៩	១០.០២៨.៣៥៤	៤១.២៨៦.៧៣៣	១០.០២៦.៧០៧	៤០.៨៤៨.៨០៤
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	១០	៦០.៩៨៩	២៥១.០៩២	៨៨.៦៥០	៣៦១.១៦០
ទ្រព្យសកម្មអរូបី	១១	-	-	៩០៨	៣.៦៩៩
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១២	២៥.៤១៥	១០៤.៦៣៤	៨១.៩៤៨	៣៣៣.៨៥៦
<b>ទ្រព្យសកម្មសរុប</b>		<b>១២.០៥៩.៦៧៦</b>	<b>៤៩.៦៤៩.៦៨៥</b>	<b>១២.៤០៦.៥៧១</b>	<b>៥០.៥៤៤.៣៦៩</b>
<b>បំណុល និងមូលធន</b>					
<b>បំណុល</b>					
គណនីត្រូវបង់ផ្សេងៗ	១៣	៣.៤០៤	៥៥.១៨៤	៥.៩៩៥	២៤.៤២២
បំណុលភតិសន្យា	១២	២១.៨៣៧	៨៩.៩០២	៨៤.០២៨	៣៤២.៣៣០
បំណុលពន្ធនានា		៣២	១៣២	៦៧	២៧៣
<b>បំណុលសរុប</b>		<b>៣៥.២៧៣</b>	<b>១៤៥.២១៨</b>	<b>៩០.០៩០</b>	<b>៣៦៧.០២៥</b>
<b>មូលធន</b>					
ដើមទុន	១៤	១៥.០០០.០០០	៦០.០០០.០០០	១៥.០០០.០០០	៦០.០០០.០០០
ទុនបម្រុងតាមច្បាប់	១៥	៦.២៩៤	២៥.៦៧២	២.៣៧៧	៩.៦៦៣
ខាតបង្គរ		(២.៩៨១.៨៩១)	(១២.១៣៧.៥៩១)	(២.៦៨៥.៨៩៦)	(១០.៩២៧.៨៦០)
លម្អៀងនៃការប្តូររូបិយប័ណ្ណ		-	១.៦១៦.៣៨៦	-	១.០៩៥.៥៤១
<b>មូលធនសរុប</b>		<b>១២.០២៤.៤០៣</b>	<b>៤៩.៥០៤.៤៦៧</b>	<b>១២.៣១៦.៤៨១</b>	<b>៥០.១៧៧.៣៤៤</b>
<b>បំណុល និងមូលធនសរុប</b>		<b>១២.០៥៩.៦៧៦</b>	<b>៤៩.៦៤៩.៦៨៥</b>	<b>១២.៤០៦.៥៧១</b>	<b>៥០.៥៤៤.៣៦៩</b>

**របាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗ**  
សម្រាប់កាលបរិច្ឆេទច្រើនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	២០២២		២០២១	
		ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណូលការប្រាក់	១៦	៧៣.៥៦៣	៣០០.៦៥២	៩៤.១១៨	៣៨២.៨៧២
ចំណាយការប្រាក់	១៧	(៤.៤៧៦)	(១៨.២៩៣)	(៩.២៤២)	(៣៧.៥៩៦)
ចំណូលការប្រាក់សុទ្ធ		៦៩.០៨៧	២៨២.៣៥៩	៨៤.៨៧៦	៣៤៥.២៧៦
ចំណូលប្រតិបត្តិការផ្សេងៗ ការប្រែត្រឡប់នៃសំវិធានធន និងឱន ភាពសម្រាប់ឥណទានទៅអតិថិជន	១៨ ៨	៧.៩៧៣	៣២.៥៨៦	៦.៨៩៧	២៨.០៥៧
ចំណាយបុគ្គលិក	១៩	(២០១.៩២៨)	(៨២៥.២៨០)	(១៨៦.៩១៦)	(៧៦០.៣៧៤)
ចំណាយរំលស់	២០	(៨៥.១០២)	(៣៤៧.៨១២)	(៩១.៤០៨)	(៣៧១.៨៤៨)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	២១	(៨៦.៩២១)	(៣៥៥.២៤៦)	(១៩៨.០០៦)	(៨០៥.៤៨៨)
ខាតមុនបង់ពន្ធ		(២៩១.៣០៨)	(១.១៩០.៥៧៥)	(៣៨៤.១៩០)	(១.៥៦២.៨៨៤)
ចំណាយពន្ធ	២២	(៧៧០)	(៣.១៤៧)	(៩៦៦)	(៣.៩៣០)
ខាតសម្រាប់ការិយបរិច្ឆេទ		(២៩២.០៧៨)	(១.១៩៣.៧២២)	(៣៨៥.១៥៦)	(១.៥៦៦.៨១៤)
ចំណូលលម្អិតផ្សេងៗ បន្ទាប់ពីគិតពន្ធរួច ខ្ពង់គណនីដែលបានបែងចែកឡើងវិញលើចំណេញ ឬខាត៖					
- ការបកប្រែប្រយោជន៍ប្រទេស		-	៥២០.៨៤៥	-	១.៤៩១.០៣៦
ខាតលម្អិតផ្សេងៗសរុបការិយបរិច្ឆេទ		(២៩២.០៧៨)	(៦៧២.៨៧៧)	(៣៨៥.១៥៦)	(៧៥.៧៧៨)



# របាយការណ៍ចំណូលច្រើនប្រចាំឆ្នាំ

លេខគណនី	ដើមទុន		ទុនបម្រុងតាមច្បាប់		ខាតបង់		លម្អៀងនៃការបកប្រែ	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
សមតុល្យនៅចុងឆ្នាំ ២០២២	១៥.០០០.០០០	៦០.០០០.០០០	១.៨២១	៧.៤០១	(២.៣០០.១៨៤)	(៨.៣៤៨.៧៨៤)	១២.៧០១.៦៣៧	៥១.៣៧៨.១២២
ខាតក្នុងការិយបរិច្ឆេទ	-	-	-	-	(៣៨៥.១៥៦)	(១.៥៦៦.៨១៤)	-	(៣៨៥.១៥៦)
ការបកប្រែរូបិយប័ណ្ណបរទេស	-	-	-	-	-	-	១.៤៩១.០៣៦	១.៤៩១.០៣៦
ខាតលម្អិតផ្សេងៗសរុប	-	-	-	-	(៣៨៥.១៥៦)	(១.៥៦៦.៨១៤)	១.៤៩១.០៣៦	(៣៨៥.១៥៦)
ប្រតិបត្តិការជាមួយភាគហ៊ុនិក	-	-	-	-	-	-	-	(៣៨៥.១៥៦)
ការផ្ទេរទៅទុនបម្រុងតាមច្បាប់, តំណាង	-	-	៥៥៦	២.២៦៥	(៥៥៦)	(២.២៦៥)	-	-
ឱ្យប្រតិបត្តិការសរុបជាមួយភាគហ៊ុនិក	-	-	៥៥៦	២.២៦៥	(៥៥៦)	(២.២៦៥)	-	-
សមតុល្យនៅចុងឆ្នាំ ២០២១	១៥.០០០.០០០	៦០.០០០.០០០	២.៣៧៧	៩.៦៦៣	(២.៦៨៥.៨៤៦)	(១០.៩២៧.៨៦០)	១២.៣១៦.៤៨១	៥០.១៧៧.៣៤៤
ខាតក្នុងការិយបរិច្ឆេទ	-	-	-	-	(២៩២.០៧៨)	(១.១៩៣.៧២២)	-	(២៩២.០៧៨)
ការបកប្រែរូបិយប័ណ្ណបរទេស	-	-	-	-	-	-	៥២០.៨៤៥	៥២០.៨៤៥
ខាតលម្អិតផ្សេងៗសរុប	-	-	-	-	(២៩២.០៧៨)	(១.១៩៣.៧២២)	៥២០.៨៤៥	(១២២.៩៥៥)
ប្រតិបត្តិការជាមួយភាគហ៊ុនិក	-	-	៣.៩១៧	១៦.០០៩	(៣.៩១៧)	(១៦.០០៩)	-	-
ការផ្ទេរទៅទុនបម្រុងតាមច្បាប់, តំណាង	-	-	-	-	-	-	-	-
អោយប្រតិបត្តិការសរុបជាមួយភាគហ៊ុនិក	-	-	៣.៩១៧	១៦.០០៩	(៣.៩១៧)	(១៦.០០៩)	-	-
សមតុល្យនៅចុងឆ្នាំ ២០២០	១៥.០០០.០០០	៦០.០០០.០០០	៦.២៩៤	២៥.៦៧២	(២.៨៨១.៨៤១)	(១២.១៣៧.៥៨១)	១២.៣១៦.៤៨១	៤៩.៥០៤.៤៦៧

# របាយការណ៍លំហូរសាច់ប្រាក់

	កំណត់ សម្គាល់	២០២២ ដុល្លារអាមេរិក	២០២២ គិតជាពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២១ គិតជាពាន់រៀល
<b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>					
ខាតមុនបង់ពន្ធ		(២៩១.៣០៨)	(១.១៩០.៥៧៥)	(៣៨៤.១៩០)	(១៥៦២.៨៨៤)
និយ័តកម្ម៖					
រំលស់ទ្រព្យសកម្មអរូបី	១១	៩០៨	៣.៧១១	៦.៥១៩	២៦.៥២០
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	១០	២៧.៦៦១	១១៣.០៥១	២៨.៣៥៥	១១៥.៣៤៨
រំលស់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១២	៥៦.៥៣៣	២៣១.០៥០	៥៦.៥៣៤	២២៩.៩៨០
ការប្រែត្រឡប់នៃសំវិធានធន និងឱនភាព					
សម្រាប់ឥណទានទៅអតិថិជន	៨	(៥.៥៨៣)	(២២.៨១៨)	(៣៦៧)	(១.៤៩៣)
ចំណាយការប្រាក់	១៧	៤.៤៧៦	១៨.២៩៣	៩.២៤២	៣៧.៥៩៦
		<hr/>	<hr/>	<hr/>	<hr/>
ចំណាយប្រតិបត្តិការមុនពេលបម្រែបម្រួល		(២០៧.៣១៣)	(៨៤៧.២៨៨)	(២៨៣.៩០៧)	(១.១៥៤.៩៣៣)
បម្រែបម្រួលដើមទុនបង្វិល					
ឥណទានទៅអតិថិជន		៦៥២.១៦១	២.៦៨៤.៩៤៧	(២១.៩២៤)	(៨៩.១៨៧)
គណនីត្រូវទទួលផ្សេងៗ		(១.៦៤៧)	(៦.៧៨១)	១.៣៤០	៥.៤៥១
គណនីត្រូវបង់ផ្សេងៗ		៧.៤០៩	៣០.៥០៣	(៦៤.៦៥៦)	(២៦៣.០២១)
		<hr/>	<hr/>	<hr/>	<hr/>
សាច់ប្រាក់បានមកពី/(ប្រើក្នុង)សកម្មភាព					
ប្រតិបត្តិការ		៤៥០.៦១០	១.៨៦១.៣៨១	(៣៦៩.១៤៧)	(១.៥០១.៦៩០)
ពន្ធដែលបានបង់		(៨០៥)	(៣.២៩០)	(៩៧៦)	(៣.៩៧០)
		<hr/>	<hr/>	<hr/>	<hr/>
សាច់ប្រាក់សុទ្ធបានមកពី/(ប្រើក្នុង)សកម្មភាព					
ប្រតិបត្តិការ		៤៤៩.៨០៥	១.៨៥៨.០៩១	(៣៧០.១២៣)	(១.៥០៥.៦៦០)
		<hr/>	<hr/>	<hr/>	<hr/>
<b>លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>					
ការទូទាត់បំណុលភតិសន្យាតំណាង					
ឱ្យសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន	១២	(៦៦.៦៦៧)	(២៧២.៤៦៨)	(៦៦.៦៦៦)	(២៧១.១៩៧)
		<hr/>	<hr/>	<hr/>	<hr/>
កំណើន/( កំហយ )សុទ្ធនៃសាច់ប្រាក់ និង					
សាច់ប្រាក់សមមូល		៣៨៣.១៣៨	១.៥៨៥.៦២៣	(៤៣៦.៧៨៩)	(១.៧៧៦.៨៥៧)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើម					
កាលិយបរិច្ឆេទ		១២៧.៥៤៧	៥១៩.៦២៦	៥៦៤.៣៣៦	២.២៨២.៧៣៩
ការបកប្រែរូបិយប័ណ្ណបរទេស		-	(២.៧៦០)	-	១៣.៧៤៤
		<hr/>	<hr/>	<hr/>	<hr/>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងកាលិយបរិច្ឆេទ		៥១០.៦៨៥	២.១០២.៤៨៩	១២៧.៥៤៧	៥១៩.៦២៦

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	កំណត់សម្គាល់	២០២២		២០២១	
		ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៥	៥.៨៩៣	២៤.២៦១	៤.៨១២	១៩.៦០៤
សមតុល្យនៅធនាគារជាតិ (មិនរួមបញ្ចូលប្រាក់តម្កល់តាមច្បាប់)	៦	១៨.៨៨៤	៧៧.៧៤៥	១៦.១៤៨	៦៥.៧៨៧
សមតុល្យនៅធនាគារផ្សេងៗ	៧	៤៨៥.៩០៨	២.០០០.៤៨៣	១០៦.៥៨៧	៤៣៤.២៣៥
		<u>៥១០.៦៨៥</u>	<u>២.១០២.៤៨៩</u>	<u>១២៧.៥៤៧</u>	<u>៥១៩.៦២៦</u>

ការផ្ទៀងផ្ទាត់នៃបំណុលដែលបានមកពីសកម្មភាពហិរញ្ញប្បទាន

	បំណុលភតិសន្យា (កំណត់សម្គាល់លេខ១២)	
	ដុល្លារអាមេរិក	គិតជាពាន់រៀល
<b>នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១</b>	<b>១៤១.៤៥២</b>	<b>៥៧២.១៧៣</b>
លំហូរសាច់ប្រាក់៖		
- ការទូទាត់	(៦៦.៦៦៦)	(២៧១.១៩៧)
លំហូរមិនមែនសាច់ប្រាក់៖		
- ចំណាយការប្រាក់សន្មត	៩.២៤២	៣៧.៥៩៦
- ការបកប្រែរូបិយប័ណ្ណបរទេស	-	៣.៧៥៨
<b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>	<b>៩២.០២៨</b>	<b>៣៧២.២២១</b>
លំហូរសាច់ប្រាក់៖		
- ការទូទាត់	(៦៦.៦៦៧)	(២៧២.៤៦៨)
លំហូរមិនមែនសាច់ប្រាក់៖		
- ចំណាយការប្រាក់សន្មត	៤.៤៧៦	១៨.២៩៣
- ការបកប្រែរូបិយប័ណ្ណបរទេស	-	១.៧៤៧
<b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>	<b>២១.៨៣៧</b>	<b>៨៩.៩០២</b>

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២**

**១. ព័ត៌មានអំពីធនាគារ**

ធនាគារបានចុះបញ្ជី នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ជាធនាគារមហាជនទទួលខុសត្រូវមានកម្រិត នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ ធនាគារ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា (“NBC”) ដើម្បីធ្វើអាជីវកម្មជាធនាគារឯកទេស នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។

ធនាគារមានទីស្នាក់ការ និងកន្លែងប្រតិបត្តិការអាជីវកម្មនៅផ្ទះលេខ២៣៧E០ មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

**២. សកម្មភាពចម្បង**

សកម្មភាពចម្បងរបស់ធនាគារ គឺការធ្វើប្រតិបត្តិការលើសកម្មភាពអាជីវកម្មធនាគារឯកទេស និងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធ ផ្សេងៗ។ ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ ក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

**៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ**

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ហ.អ.ក”) ដែលចេញផ្សាយដោយនិយ័តករគណនេយ្យជាតិ និង សវនកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

**៤. គោលការណ៍គណនេយ្យសំខាន់ៗ**

គោលនយោបាយគណនេយ្យដែលបានអនុវត្តគឺ ស្របតាមឆ្នាំហិរញ្ញវត្ថុមុន លើកលែងតែផលប៉ះពាល់នៃការអនុម័តវិសោធនកម្មថ្មីចំពោះ ស.វ.ហ.អ.ក ក្នុងឆ្នាំហិរញ្ញវត្ថុ។ ស.វ.ហ.អ.ក ថ្មីដែលត្រូវបានអនុវត្ត នៅក្នុងឆ្នាំហិរញ្ញវត្ថុត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ២៨ នៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើងដោយ ប្រើប្រាស់វិធីសាស្ត្រសន្មតថ្លៃដើមលើកលែងនូវអ្វី ដែលបានបញ្ជាក់ក្នុងរបាយ ការណ៍ហិរញ្ញវត្ថុនេះ។



**៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)**

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាដុល្លារសហរដ្ឋអាមេរិក (“ដុល្លារអាមេរិក”) ដែលជាប្រិយប័ណ្ណមុខងាររបស់ធនាគារផងដែរ។ ការបង្ហាញបន្ថែមត្រូវបានធ្វើឡើងជាប្រាក់រៀល (“ប្រាក់រៀល”) ដើម្បីបំពេញតាមតម្រូវការនៃច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។ ការបកប្រែទៅជា ប្រាក់រៀល ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ប្រាក់ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ និងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុគិតត្រឹម និងសម្រាប់ឆ្នាំហិរញ្ញវត្ថុបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដោយធនាគារដោយប្រើប្រាស់អត្រាចុងការិយបរិច្ឆេទ និងអត្រាប្តូរប្រាក់ជាមធ្យមដូចខាងក្រោម៖

		អត្រាចុងការិយបរិច្ឆេទ	អត្រាមធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១ ដុល្លារអាមេរិក =	៤.១១៧រៀល	៤.០៨៧រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១ ដុល្លារអាមេរិក =	៤០.៧៤រៀល	៤.០៦៨រៀល

ចំនួនទឹកប្រាក់រៀលទាំងនេះតំណាងឱ្យព័ត៌មានបន្ថែម ហើយមិនគួរត្រូវបានបកស្រាយថាជាចំនួនទឹកប្រាក់តំណាងឱ្យ ឬត្រូវបាន ឬអាចត្រូវបានបំប្លែងទៅជាប្រាក់រៀលក្នុងអត្រានោះ ឬអត្រាផ្សេងទៀតណាមួយឡើយ។

**៥. សាច់ប្រាក់ក្នុងដៃ**

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៥.៨៩៣	២៤.២៦១	៤.៨១២	១៩.៦០៤

- (ក) សាច់ប្រាក់ក្នុងដៃ ត្រូវបានចាត់ថ្នាក់ជា ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃវិលស្ទុយ។
- (ខ) សាច់ប្រាក់ក្នុងដៃ ត្រូវបានគិតជាដុល្លារអាមេរិក។

**៦. សមតុល្យនៅធនាគារជាតិនៃកម្ពុជា**

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ប្រាក់តម្កល់តាមច្បាប់	៧៥០.០០០	៣.០៨៧.៧៥០	៧៥០.០០០	៣.០៥៥.៥០០
គណនីចរន្ត	១៨.៨៨៤	៧៧.៧៤៥	១៦.១៤៨	៦៥.៧៨៧
	<u>៧៦៨.៨៨៤</u>	<u>៣.១៦៥.៤៩៥</u>	<u>៧៦៦.១៤៨</u>	<u>៣.១២១.២៨៧</u>

- (ក) សមតុល្យនៅធនាគារជាតិនៃកម្ពុជា ត្រូវបានចាត់ថ្នាក់ជា ទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមតម្លៃវិលស្ទុយ។ អនុលោមតាមច្បាប់ស្តីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមតុល្យនៅធនាគារជាតិនៃកម្ពុជាជាទុនបម្រុងរក្សាទុក និងប្រាក់តម្កល់ត្រូវរក្សាទុកនៅធនាគារជាតិ។

(ខ) ប្រាក់តម្កល់តាមច្បាប់

(១) ប្រាក់តម្កល់ធានាលើដើមទុន

អនុលោមតាមប្រកាសលេខ៧០៦២០៨ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦ ស្តីពីវិសោធនកម្ម លើមាត្រា៩ និងមាត្រា១៣ នៃប្រកាសលេខ ៧០០-០៥ ស្តីពីការផ្តល់អាជ្ញាប័ណ្ណនៃធនាគារឯកទេស តម្រូវឱ្យធនាគាររក្សាទុកប្រាក់តម្កល់តាមច្បាប់ដែលស្មើនឹង ៥% នៃដើមទុនបានបង់របស់ខ្លួននៅក្នុងគណនីអចិន្ត្រៃយ៍នៅធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារនោះទេ ហើយនឹងត្រូវបង្វិលឱ្យធនាគារវិញនៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

(២) ប្រាក់បម្រុងកាតព្វកិច្ច

អនុលោមតាមប្រកាសលេខ៧០២០២៣០ និង៧០១៨២៨២ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ តម្រូវឱ្យធនាគារតម្កល់ប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីជាមធ្យមប្រចាំថ្ងៃនៅធនាគារជាតិនៃកម្ពុជាស្មើនឹង ៧% (២០២១៖ ៧%) ចំពោះ រូបិយវត្ថុជាតិ និងអត្រា ៧% (២០២១៖ ៧%) ចំពោះរូបិយប័ណ្ណបរទេស។

(គ) សមតុល្យនៅធនាគារជាតិនៃកម្ពុជា ត្រូវបានគិតជាដុល្លារអាមេរិក។

(ឃ) អត្រាការប្រាក់ប្រសិទ្ធភាពមធ្យមនៃសមតុល្យនៅធនាគារជាតិនៃកម្ពុជាគិតត្រឹមចុងការិយបរិច្ឆេទនៃរបាយការណ៍មានដូចខាងក្រោម៖

	២០២២	២០២១
	%	%
អត្រាថេរ	0,៣៦	0,0៤

**៧. សមតុល្យនៅធនាគារផ្សេងៗ**

	២០២២		២០២២	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ធនាគារវឌ្ឍនៈអាស៊ី ចំកាត់	១៧.៧៩៥	៧៣.២៦២	៩.៥៨៩	៣៩.០៦៥
ធនាគារមេយប៊ែង (ខេមបូឌា)				
ភីអិលស៊ី	៤៦៨.១១៣	១.៩២៧.២២១	៩៦.៩៩៨	៣៩៥.១៧០
	<u>៤៨៥.៩០៨</u>	<u>២.០០០.៤៨៣</u>	<u>១០៦.៥៨៧</u>	<u>៤៣៤.២៣៥</u>

(ក) សមតុល្យនៅធនាគារផ្សេងៗត្រូវបានចាត់ថ្នាក់ជា ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃរំលស់។

(ខ) ទម្រង់សាច់ប្រាក់នៃសមតុល្យនៅធនាគារផ្សេងៗមានដូចខាងក្រោម៖

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ដុល្លារអាមេរិក	៤៨០.៩៥៩	១.៩៨០.១០៨	១០១.៦៥៤	៤១៤.១៣៨
ខ្មែររៀល	៤.៩៤៩	២០.៣៧៥	៤.៩៣៣	២០.០៩៧
	<u>៤៨៥.៩០៨</u>	<u>២.០០០.៤៨៣</u>	<u>១០៦.៥៨៧</u>	<u>៤៣៤.២៣៥</u>

**៨. ឥណទានទៅអតិថិជន**

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ឥណទានទៅអតិថិជន	៦៩៣.២២៦	២.៨៥៤.០១១	១.៣៥១.៥៨៧	៥.៥០៦.៣៦៦
ឱនភាពសម្រាប់ឥណទានទៅអតិថិជន	(៥.៥៣២)	(២២.៧៧៥)	(១១.១១៤)	(៤៥.២៧៨)
ប្រាក់ចំណូលដែលមិនទាន់បានទទួលស្គាល់	(៣.៤៦១)	(១៤.២៤៩)	(៩.៦៦២)	(៣៩.៣៦៤)
	<u>៦៨៤.២៣៣</u>	<u>២.៨១៦.៩៨៧</u>	<u>១.៣៣០.៨១១</u>	<u>៥.៤២១.៧២៤</u>

(ក) ឥណទានទៅអតិថិជនត្រូវបានចាត់ថ្នាក់ជា ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃរំលស់។

(ខ) ឱនភាពសម្រាប់ឥណទានទៅអតិថិជន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទូទៅ (“General approach”) របស់ ស.វ.ហ.អ.ក ៩ ដែលប្រើគំរូនៃការខាតបង់ឥណទានរំពឹងទុកទៅខាងមុខ។ វិធីសាស្ត្រនេះត្រូវបានប្រើដើម្បីកំណត់ចំនួនទឹកប្រាក់ឱនភាព ត្រូវបានផ្អែកលើការកើនឡើងនៃហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ចំពោះហានិភ័យឥណទានទាំងឡាយ ដែលមិនមានការកើនឡើងខ្លាំងចាប់តាំងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះទេ នោះការខាតបង់រំពឹងទុកក្នុង រយៈពេល ១២ខែ រួមជាមួយចំណូលការប្រាក់ដុលត្រូវបានទទួលស្គាល់។ សម្រាប់ហានិភ័យឥណទាន ដែលបានកើនឡើងគួរឱ្យកត់សម្គាល់នោះ ការខាតបង់ឥណទានដែលរំពឹងទុករយៈពេលវែង រួមជាមួយចំណូលការប្រាក់ដុលត្រូវបានទទួលស្គាល់។ ចំពោះហានិភ័យឥណទានដែលត្រូវបានកំណត់ថាជាឱនភាពឥណទាន ការខាតបង់ឥណទានដែលរំពឹងទុកក្នុងរយៈពេលវែង រួមជាមួយចំណូលការប្រាក់សុទ្ធ ត្រូវបានទទួលស្គាល់។

គណៈគ្រប់គ្រងរបស់ធនាគារបានអនុវត្តការវិនិច្ឆ័យ ក្នុងការកំណត់លទ្ធភាពសងលើឥណទានទៅអតិថិជន ព័ត៌មានសមស្របនាពេលអនាគត និងការកើនឡើងនូវហានិភ័យឥណទាន។

សំវិធានធនការខាតបង់ឥណទានដែលរំពឹងទុករយៈពេលវែង សម្រាប់ឥណទានទៅអតិថិជនមានដូចខាងក្រោម៖

	ដំណាក់កាលទី១ ១២ខែ ECL	ដំណាក់កាលទី២ Lifetime ECL គ្មានឥណទានឱនភាព	ដំណាក់កាលទី៣ Lifetime ECL មានឥណទានឱនភាព	សរុប
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>				
តម្លៃពិតគណនេយ្យដុល (ដុល្លារអាមេរិក)	៦៩៣.២២៦	-	-	៦៩៣.២២៦
ឱនភាព (ដុល្លារអាមេរិក)	(៥.៥៣២)	-	-	(៥.៥៣២)
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>				
តម្លៃពិតគណនេយ្យដុល (ដុល្លារអាមេរិក)	១.៣៥១.៥៨៧	-	-	១.៣៥១.៥៨៧
ឱនភាព (ដុល្លារអាមេរិក)	(១១.១១៤)	-	-	(១១.១១៤)

(គ) ពេលខ្លះធនាគារផ្តល់ឥណទានឡើងវិញ ឬបើមិនដូច្នោះទេ កែប្រែលំហូរសាច់ប្រាក់តាមកិច្ចសន្យា នៃឥណទានទៅអតិថិជន។ នៅពេលមានរឿងនេះកើតឡើងធនាគារវាយតម្លៃថាតើជាលក្ខខណ្ឌថ្មីប៉ះពាល់ខ្លាំងទៅនឹងលក្ខខណ្ឌដើមដែរឬទេ។ ធនាគារធ្វើបែបនេះដោយពិចារណាលើកត្តាដូចខាងក្រោម៖

- (១) ប្រសិនបើអ្នកខ្ចី ស្ថិតនៅក្នុងស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ ថាតើការកែប្រែនេះគ្រាន់តែកាត់បន្ថយលំហូរសាច់ប្រាក់តាមកិច្ចសន្យាទៅនឹងចំនួនទឹកប្រាក់ដែលអ្នកខ្ចីត្រូវបានគេរំពឹងថានឹងអាចបង់ដែរ ឬទេ។
- (២) ថាតើលក្ខខណ្ឌថ្មីណាមួយបានណែនាំគួរឱ្យកត់សម្គាល់ដូចជា ការចែករំលែកប្រាក់ចំណេញ/ប្រាក់ចំណេញ ផ្អែកលើមូលធនដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ទម្រង់ហានិភ័យនៃប្រាក់កម្ចី។
- (៣) ការពន្យារលក្ខខណ្ឌឥណទានគួរឱ្យកត់សម្គាល់ នៅពេលដែលអ្នកខ្ចីមិនមានការលំបាកផ្នែកហិរញ្ញវត្ថុ។
- (៤) ការបញ្ចូលវត្ថុបញ្ចាំ អ្នកធានាថ្មី សន្និដ្ឋានផ្សេងៗ ឬការធ្វើអោយប្រសើរឡើងវិញនៃឥណទានដែលមានឥទ្ធិពលប៉ះពាល់ខ្លាំងដល់ហានិភ័យឥណទានដែលជាប់ជាមួយឥណទាននោះ។

ហានិភ័យនៃភាពមិនប្រក្រតីនៃឥណទាន បន្ទាប់ពីការកែប្រែត្រូវបានវាយតម្លៃនៅចុងការិយបរិច្ឆេទនៃ របាយការណ៍ហើយប្រៀបធៀបជាមួយហានិភ័យស្ថិតនៅក្រោមលក្ខខណ្ឌដើមនៅពេលទទួលស្គាល់ដំបូង នៅពេលការកែប្រែមិនមានអ្វីគួរឱ្យកត់សម្គាល់ ហើយមិនឈានទៅដល់ការមិនទទួលស្គាល់នៅលក្ខខណ្ឌដើមនៃឥណទាន។ ធនាគារត្រួតពិនិត្យសកម្មភាពបន្ទាប់នៃទ្រព្យសកម្មកែប្រែ។ ធនាគារអាចកំណត់ថាហានិភ័យឥណទានមានការថយចុះបន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដូច្នោះទ្រព្យសកម្មត្រូវបានផ្លាស់ប្តូរពីដំណាក់កាលទី៣ ឬដំណាក់កាលទី២ (Lifetime ECL) ទៅដំណាក់កាលទី១ (១២-month ECL)។ នេះជាករណីតែមួយគត់របស់ទ្រព្យសកម្មដែលបានអនុវត្តស្របតាមលក្ខខណ្ឌថ្មីក្នុងរយៈពេល ៦ ខែជាប់គ្នា ឬច្រើនជាងនេះ។

(ឃ) បម្លាស់ប្តូរសំវិធានធនលើឱនភាពសម្រាប់ឥណទានទៅអតិថិជន មានដូចខាងក្រោម៖

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
នៅថ្ងៃទី១ ខែមករា	១១.១១៤	៤៥.២៧៨	១១.៤៨១	៤៦.៤៤០
ការប្រែត្រឡប់នៃសំវិធានធនក្នុង				
ការិយបរិច្ឆេទ	(៥.៥៨២)	(២២.៨១៤)	(៣៦៧)	(១.៤៩៣)
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	៣១១	-	៣៣១
នៅថ្ងៃទី៣១ ខែធ្នូ	៥.៥៣២	២២.៧៧៥	១១.១១៤	៤៥.២៧៨

(ង) ឥណទានទៅអតិថិជនត្រូវបានធ្វើចំណាត់ថ្នាក់បន្ថែមទៀតមានដូចខាងក្រោម៖

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
<b>វិភាគតាមកាលសន្ត</b>				
តិចជាង ១ ឆ្នាំ	៣៧២.១៩០	១.៥៣២.៣០៦	៦៥.១៩៤	២៦៥.៦០០
ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ	៣២១.០៣៦	១.៣២១.៧០៥	២៨១.០២០	១.១៤៤.៨៧៥
ច្រើនជាង ៥ ឆ្នាំ	-	-	១.០០៥.៣៧៣	៤.០៩៥.៨៩១
	<u>៦៩៣.២២៦</u>	<u>២.៨៥៤.០១១</u>	<u>១.៣៥១.៥៨៧</u>	<u>៥.៥០៦.៣៦៦</u>
<b>វិភាគតាមប្រភេទរូបិយប័ណ្ណ</b>				
ដុល្លារអាមេរិក	<u>៦៩៣.២២៦</u>	<u>២.៨៥៤.០១១</u>	<u>១.៣៥១.៥៨៧</u>	<u>៥.៥០៦.៣៦៦</u>
<b>វិភាគតាមកត្តាសេដ្ឋកិច្ច</b>				
ពាណិជ្ជកម្ម	៤៤.៨២០	១៨៤.៥២៤	១.៣០៣.២១២	៥.៣០៩.២៨៦
គេហដ្ឋាន	៦៤៨.៤០៦	២.៦៦៩.៤៨៧	៤៨.៣៧៥	១៩៧.០៨០
	<u>៦៩៣.២២៦</u>	<u>២.៨៥៤.០១១</u>	<u>១.៣៥១.៥៨៧</u>	<u>៥.៥០៦.៣៦៦</u>
<b>វិភាគតាមទំនាក់ទំនង</b>				
ភាគីមិនពាក់ព័ន្ធ	<u>៦៩៣.២២៦</u>	<u>២.៨៥៤.០១១</u>	<u>១.៣៥១.៥៨៧</u>	<u>៥.៥០៦.៣៦៦</u>
<b>វិភាគតាមសកម្មភាពព័ណទាន</b>				
ឥណទានធម្មតា៖				
មានវត្តមាន	៦៩៣.២២៦	២.៨៥៤.០១១	១.៣៥១.៥៨៧	៥.៥០៦.៣៦៦
មិនមានវត្តមាន	-	-	-	-
ឥណទានថ្នាក់ឃ្នាំមើល៖				
មានវត្តមាន	-	-	-	-
មិនមានវត្តមាន	-	-	-	-
ឥណទានក្រោមស្តង់ដារ៖				
មានវត្តមាន	-	-	-	-
មិនមានវត្តមាន	-	-	-	-
ឥណទានជាប់សង្ស័យ៖				
មានវត្តមាន	-	-	-	-
មិនមានវត្តមាន	-	-	-	-
ឥណទានបាត់បង់៖				
មានវត្តមាន	-	-	-	-
មិនមានវត្តមាន	-	-	-	-
	<u>៦៩៣.២២៦</u>	<u>២.៨៥៤.០១១</u>	<u>១.៣៥១.៥៨៧</u>	<u>៥.៥០៦.៣៦៦</u>
<b>វិភាគតាមហានិភ័យ</b>				
មិនមែនហានិភ័យធំ	<u>៦៩៣.២២៦</u>	<u>២.៨៥៤.០១១</u>	<u>១.៣៥១.៥៨៧</u>	<u>៥.៥០៦.៣៦៦</u>

ហានិភ័យធំ ត្រូវបានផ្តល់និយមន័យនៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ថាជាសមតុល្យសរុបនៃឥណទាន និងបុរេប្រទាន ដែលផ្តល់ដល់អតិថិជនម្នាក់លើសពី ១០% នៃមូលនិធិសុទ្ធរបស់ធនាគារ។ ហានិភ័យនេះសំដៅលើភាពខ្ពស់ជាងនៃចំនួនទឹកប្រាក់ឥណទាន ឬទាយជួនដែលនៅសល់ និងឥណទាន ឬទាយជួនដែលបានអនុម័ត។

(ច) អត្រាការប្រាក់ប្រសិទ្ធិភាពមធ្យមនៃឥណទានទៅអតិថិជនរបស់ធនាគារគិតត្រឹមចុងការិយបរិច្ឆេទនៃរបាយការណ៍មានដូចខាងក្រោម៖

	២០២២	២០២១
	%	%
អត្រាថេរ	៥,២៨	៥,៩៣

**៩. គណនីត្រូវទទួលផ្សេងៗ**

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
គណនីត្រូវទទួលផ្សេងៗ				
គណនីទទួលផ្សេងៗ	១០.០០០.០០០	៤១.១៧០.០០០	១០.០០០.០០០	៤០.៧៤០.០០០
ប្រាក់កក់ដែលអាចបង្វិលសងវិញ	២៨.៣៥៤	១១៦.៧៣៣	២៦.៧០៧	១០៨.៨០៣
	១០.០២៨.៣៥៤	៤១.២៨៦.៧៣៣	១០.០២៦.៧០៧	៤០.៨៤៨.៨០៣

- (ក) គណនីត្រូវទទួលផ្សេងៗត្រូវបានចាត់ថ្នាក់ជា ទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមតម្លៃរំលស់។
- (ខ) ចំនួនទឹកប្រាក់ដែលជំពាក់ពីម្ចាស់ភាគហ៊ុន តំណាងឱ្យការទិញអគារការិយាល័យចំនួន ៥ជាន់ នៅ Maritime Tower ពីភាគីពាក់ព័ន្ធក្នុងតម្លៃ ១០.០០០.០០០ដុល្លារអាមេរិក (២០២១៖ ១០.០០០.០០០ដុល្លារអាមេរិក)។ ព័ត៌មានលម្អិតនៃប្រតិបត្តិការនេះត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ២៦ នៃ របាយការណ៍ហិរញ្ញវត្ថុ។  
ឱនភាពមិនត្រូវបានធ្វើឡើងលើចំនួនទឹកប្រាក់ដែលជំពាក់ពីម្ចាស់ភាគហ៊ុននោះទេ ដោយសារធនាគារនៅរង់ចាំការឆ្លើយតបពីធនាគារជាតិនៃកម្ពុជា សម្រាប់ការយល់ព្រមលើការជម្រះបញ្ជីចេញពីគណនីត្រូវទទួលផ្សេងៗ ។
- (គ) គណនីត្រូវទទួលផ្សេងៗ ត្រូវបានគិតជាដុល្លារអាមេរិក។
- (ឃ) ឱនភាពសម្រាប់ឥណទានទៅអតិថិជន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទូទៅ (“General approach”) របស់ ស.វ.ហ.អ.ក ៩ ដែលប្រើគំរូនៃការខាតបង់ឥណទានរំពឹងទុកទៅខាងមុខ។ វិធីសាស្ត្រនេះត្រូវបានប្រើដើម្បីកំណត់ចំនួនទឹកប្រាក់ឱនភាព ត្រូវបានផ្អែកលើការកើនឡើងនៃហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ចំពោះហានិភ័យឥណទានទាំងឡាយ ដែលមិនមានការកើនឡើងខ្លាំងចាប់តាំងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះទេ នោះការខាតបង់រំពឹងទុកក្នុងរយៈពេល ១២ខែ រួមជាមួយចំណូលការប្រាក់ដុលត្រូវបានទទួលស្គាល់។ សម្រាប់ហានិភ័យឥណទាន ដែលបានកើនឡើងគួរឱ្យកត់សម្គាល់នោះ ការខាតបង់ឥណទានដែលរំពឹងទុករយៈពេលវែង រួមជាមួយចំណូលការប្រាក់ដុលត្រូវបានទទួលស្គាល់។ ចំពោះហានិភ័យឥណទាន ដែលត្រូវបានកំណត់ថាជាឱនភាពឥណទាន ការខាតបង់ឥណទានដែលរំពឹងទុកក្នុងរយៈពេលវែងរួមជាមួយចំណូលការប្រាក់សុទ្ធ ត្រូវបានទទួលស្គាល់។

**១០. ទ្រព្យសម្បត្តិ រោងចក្រ និងសេវា**

	ការផ្តល់សេវា	គ្រឿងបន្លាស់	កម្រៃ	កម្រៃ	គ្រឿងបន្លាស់	កម្រៃ	កម្រៃ	គ្រឿងបន្លាស់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	គិតជាពាន់រៀល
ប្រើប្រាស់									
សមតុល្យនៅចុងឆ្នាំ ២០២១	៤៦.១៧៦	២៤.៤៤៤	៣០.១២៧	៣៤.៥០០	១៨.៣២៩	១៦.៤៩០	១៨.៣២៩	១៦.៤៩០	៦៧១.៤៣០
លក់ដោយសេរី	-	-	-	-	-	-	-	-	៤.៨១៣
សមតុល្យនៅចុងឆ្នាំ ២០២២	៤៦.១៧៦	២៤.៤៤៤	៣០.១២៧	៣៤.៥០០	១៨.៣២៩	១៦.៤៩០	១៨.៣២៩	១៦.៤៩០	៦៧៦.២៤៣
លក់ដោយសេរី	-	-	-	-	-	-	-	-	៧.១៣៨
សមតុល្យនៅចុងឆ្នាំ ២០២២	៤៦.១៧៦	២៤.៤៤៤	៣០.១២៧	៣៤.៥០០	១៨.៣២៩	១៦.៤៩០	១៨.៣២៩	១៦.៤៩០	៦៨៣.៣៨១
រំលស់បង្ក									
សមតុល្យនៅចុងឆ្នាំ ២០២១	៩.៨៣១	៨.០៨៤	១១.១០១	១២.៤២៥	៧.៥៤៤	៤៨.៥៤៥	៧.៥៤៤	៤៨.៥៤៥	១៩៨.១៤៤
រំលស់ក្នុងការិយបរិច្ឆេទ	៥.៦១៧	៥.១៧២	៦.០៧៦	៧.១០០	៤.៣៩០	២៨.៣៥៥	៤.៣៩០	២៨.៣៥៥	១១៥.៣៤៨
លក់ដោយសេរី	-	-	-	-	-	-	-	-	១.៥៩១
សមតុល្យនៅចុងឆ្នាំ ២០២១	១៥.៤៤៨	១៣.២៥៦	១៧.១៧៧	១៩.៥២៥	១១.៩៣៤	៧៧.៣៤០	១១.៩៣៤	៧៧.៣៤០	៣១៥.០៨៣
លក់ដោយសេរី	៥.៦១៧	៥.១៧២	៦.០៧៦	៧.១០០	៤.៣៩០	២៧.៦៦១	៤.៣៩០	២៧.៦៦១	១១៣.០៥១
សមតុល្យនៅចុងឆ្នាំ ២០២២	២១.០៦៥	១៨.៤២៨	២៣.២៥៣	២៦.៦២៥	១៦.៣២៤	១០៥.០០១	១៦.៣២៤	១០៥.០០១	៤៣២.២៨៤
តម្លៃប្រើប្រាស់									
សមតុល្យនៅចុងឆ្នាំ ២០២១	៣៥.១១០	៧.៤៣២	៧.៥៦៧	៨.៤២៥	២.០០៥	៦០.៥៤៥	២.០០៥	៦០.៥៤៥	២៥១.០៥២
សមតុល្យនៅចុងឆ្នាំ ២០២២	៤០.៧២៨	១២.៦០២	១២.៩៥២	១៥.៤២៥	៦.៣៤៥	៨៤.៦៥០	៦.៣៤៥	៨៤.៦៥០	៣៦១.១៦០

ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារទាំងអស់ត្រូវបានកត់ត្រាដំបូងតាមតម្លៃដើម។ ក្រោយការទទួលស្គាល់ជាលើកដំបូង ទ្រព្យសកម្មត្រូវបានកត់ត្រាតាមតម្លៃដើមដករំលស់បង្គរ និងការខាតបង់លើការថយចុះតម្លៃនៃទ្រព្យសម្បត្តិផ្សេងៗ។

រំលស់ទៅលើទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានគណនា ដោយបែងចែកតម្លៃដើម នៃទ្រព្យទាំងនោះ ដកតម្លៃកាកសំណល់តាមអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មទាំងនោះ។ អាយុកាលនៃគោលការណ៍រំលស់មានដូចខាងក្រោម៖

ការជួសជុលកែលំអ	១០%
គ្រឿងបរិក្ខារ	២០%
កំពូទ័រ	២០%
យានយន្ត	២០%
គ្រឿងសង្ហារឹម និងបរិក្ខារភ្ជាប់	២៥%

**១១. ទ្រព្យសកម្មអរូបី**

	អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រ	
	ដុល្លារអាមេរិក	គិតជាពាន់រៀល
<b>ថ្លៃដើម</b>		
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២១	១០.៨៩០	៤៣.៨២៣
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	៥៤៣
	<hr/>	<hr/>
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១០.៨៩០	៤៤.៣៦៦
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	៤៦៨
	<hr/>	<hr/>
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១០.៨៩០	៤៤.៨៣៤
	<hr/> <hr/>	<hr/> <hr/>
<b>រំលស់បង្គរ</b>		
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៣.៤៦៣	១៣.៨៤៦
រំលស់ក្នុងការិយបរិច្ឆេទ	៦.៥១៩	២៦.៥២០
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	៣០១
	<hr/>	<hr/>
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៩.៩៨២	៤០.៦៦៧
រំលស់ក្នុងការិយបរិច្ឆេទ	៩០៨	៣.៧១១
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	៤៥៦
	<hr/>	<hr/>
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១០.៨៩០	៤៤.៨៣៤
	<hr/> <hr/>	<hr/> <hr/>
<b>តម្លៃពិតគណនេយ្យ</b>		
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	-	-
	<hr/> <hr/>	<hr/> <hr/>
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៩០៨	៣.៦៩៩
	<hr/> <hr/>	<hr/> <hr/>



- (ក) ទ្រព្យសកម្មអរូបីត្រូវបានកត់ត្រាដំបូងជាថ្លៃដើម។ ក្រោយការទទួលស្គាល់ដំបូង ទ្រព្យសកម្មអរូបីត្រូវបាន កត់ត្រាជាថ្លៃដើមដករំលស់ បង្ករ និងឱនភាពបង្ករប្រសិនបើមាន។
- (ខ) កម្មវិធីកុំព្យូទ័រត្រូវបានធ្វើរំលស់ទៅលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានចំនួន ៣ ឆ្នាំដោយប្រើមូលដ្ឋានរំលស់ថេរ។

**១២. ភតិសន្យា**

ធនាគារជាតិក៏:

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម  
តម្លៃពិតគណនេយ្យ

	អគារការិយាល័យ	
	ដុល្លារអាមេរិក	គិតជាពាន់រៀល
សមតុល្យច្រើនៗ ខែមករា ឆ្នាំ២០២១	១៣៨.៤៨២	៥៦០.១៦០
រំលស់ក្នុងការិយបរិច្ឆេទ	(៥៦.៥៣៤)	(២២៩.៩៨០)
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	៣.៦៧៦
	៨១.៩៤៨	៣៣៣.៨៥៦
សមតុល្យច្រើនៗ ខែធ្នូ ឆ្នាំ២០២១	(៥៦.៥៣៣)	(២៣១.០៥០)
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	១.៨២៨
	២៥.៤១៥	១០៤.៦៣៤
	២៥.៤១៥	១០៤.៦៣៤
<b>បំណុលភតិសន្យា</b>		
តម្លៃពិតគណនេយ្យ		
	អគារការិយាល័យ	
	ដុល្លារអាមេរិក	គិតជាពាន់រៀល
សមតុល្យច្រើនៗ ខែមករា ឆ្នាំ២០២១	១៤១.៤៥២	៥៧២.១៧៣
ចំណាយការប្រាក់	៩.២៤២	៣៧.៥៩៦
ការទូទាត់បំណុលភតិសន្យា	(៦៦.៦៦៦)	(២៧១.១៩៧)
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	៣.៧៥៨
	៨៤.០២៨	៣៤២.៣៣០
សមតុល្យច្រើនៗ ខែធ្នូ ឆ្នាំ២០២១	៤.៤៧៦	១៨.២៩៣
ចំណាយការប្រាក់	(៦៦.៦៦៧)	(២៧២.៤៦៨)
ការទូទាត់បំណុលភតិសន្យា	-	១.៧៤៧
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	១.៧៤៧
	(៦២.១៩១)	(២៥២.៦៨១)
	២១.៨៣៧	៨៩.៩០២

(ក) សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់ដំបូងដោយថ្លៃដើម ដែលរួមបញ្ចូលនៅតម្លៃដើមនៃបំណុលពីភតិសន្យា បន្ទាប់ពីការកាត់កងនូវការទូទាត់ចំពោះការជួលដែលបានធ្វើឡើងមុន ឬក្រោយពេលចាប់ផ្តើមនៃកាលបរិច្ឆេទនៃភតិសន្យា។

ក្រោយពីការទទួលស្គាល់ជាលើកដំបូង សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់លើការថយចុះតំលៃនៃទ្រព្យសម្បត្តិផ្សេងៗ និងការកែតម្រូវនៃការកំណត់តម្លៃឡើងវិញនៃបំណុលពីភតិសន្យា។

(ខ) សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មត្រូវបានគេធ្វើការរំលស់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ ផ្អែកលើរយៈពេលមួយណាដែលបញ្ចប់មុនគេ រវាងអាយុកាលប្រើប្រាស់របស់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ឬរយៈពេលចុងបញ្ចប់នៃការជួល។ រយៈពេលនៃភតិសន្យានៃទ្រព្យសកម្មមានដូចខាងក្រោម៖

អគារការិយាល័យ ៥ ឆ្នាំ

(គ) ខាងក្រោមនេះជាចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត៖

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណាយរំលស់នៃសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	៥៦.៥៣៣	២៣១.០៥០	៥៦.៥៣៤	២២៩.៩៨០
ចំណាយការប្រាក់លើបំណុលភតិសន្យា	៤.៤៧៦	១៨.២៩៣	៩.២៤២	៣៧.៥៩៦
	<u>៦១.០០៩</u>	<u>២៤៩.៣៤៣</u>	<u>៦៥.៧៧៦</u>	<u>២៦៧.៥៧៦</u>

(ឃ) ខាងក្រោមនេះជាលំហូរសាច់ប្រាក់សរុបសម្រាប់ការជួលជាភតិកៈ៖

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
រួមបញ្ចូលសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន៖				
ការទូទាត់បំណុលភតិសន្យាតំណាងឱ្យលំហូរសាច់ប្រាក់សរុបនៃ បំណុលភតិសន្យា	៦៦.៦៦៧	២៧២.៤៦៨	៦៦.៦៦៦	២៧១.១៩៧

(ង) តារាងខាងក្រោមសង្ខេបទម្រង់កាលកំណត់នៃបំណុលភតិសន្យារបស់ធនាគារ នៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍ ដោយផ្អែកលើកាតព្វកិច្ចទូទាត់សងតាមកិច្ចសន្យាដែលមិនបានធ្វើអប្បបរមាដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បំណុលភតិសន្យា	អត្រាកម្ចីកើនឡើង ជាមធ្យម ក្នុងមួយឆ្នាំ	តិចជាង	១ - ២ឆ្នាំ	២ - ៥ឆ្នាំ	ច្រើនជាង ៥ឆ្នាំ	សរុប
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
អត្រាថេរ	៨	១០៥.៦០០	៦១.៦០០	-	-	១៦៧.២០០
(គិតជាពាន់រៀល)		<u>៤៣៤.៧៥៥</u>	<u>២៥៣.៦០៧</u>	-	-	<u>៦៨៨.៣៦២</u>

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បំណុលភតិសន្យា	អត្រាថេរ	តិចជាង	១ - ២ឆ្នាំ	២ - ៥ឆ្នាំ	ច្រើនជាង ៥ឆ្នាំ	សរុប
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
អត្រាថេរ	៨	១០៥.៦០០	២៥៣.៦០៧	-	-	៣៥៩.២០៧
(គិតជាពាន់រៀល)		<u>៤៣០.២១៤</u>	<u>១.០៣៣.១៩៥</u>	-	-	<u>១.៤៦៣.៤០៩</u>

(ច) អ្នកគ្រប់គ្រងបានធ្វើការវិនិច្ឆ័យយ៉ាងសំខាន់លើកំណត់អត្រាកម្ចីកើនឡើងជាមធ្យម នៅពេលដែលអត្រាការប្រាក់ជាក់ស្តែងក៏ដូចជា លក្ខន្តិករបស់ភតិសន្យា មិនអាចកំណត់បានយ៉ាងងាយស្រួល។ ការប្រើអត្រាកម្ចីកើនឡើងមធ្យម គឺផ្អែកលើអត្រាកម្ចីលើទីផ្សារទូទៅ លើ លក្ខន្តិករបស់ភតិសន្យាដែលស្រដៀងគ្នា នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មនៅក្នុងបរិបទសេដ្ឋកិច្ចដែលស្រដៀងគ្នា។ លក្ខន្តិករបស់ភតិសន្យា គឺ ផ្អែកលើការរំពឹងទុករបស់អ្នកគ្រប់គ្រង ជម្រុញដោយលក្ខខណ្ឌទីផ្សារទូទៅ និងបទពិសោធន៍កន្លងមកក្នុងការបន្ត និងបញ្ចប់កិច្ចសន្យា។

**១៣. គណនីត្រូវបង់ផ្សេងៗ**

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ការបង្ក	៣.១៩៥	១៣.១៥៤	២.២២២	៩.០៥១
គណនីទទួលផ្សេងៗ	១០.២០៩	៤២.០៣០	៣.៧៧៣	១៥.៣៧១
	<u>១៣.៤០៤</u>	<u>៥៥.១៨៤</u>	<u>៥.៩៩៥</u>	<u>២៤.៤២២</u>

- (ក) គណនីត្រូវបង់ផ្សេងៗត្រូវបានចាត់ថ្នាក់ជា បំណុលហិរញ្ញវត្ថុ វាស់វែងតាមតម្លៃរំលស់។
- (ខ) គណនីត្រូវបង់ផ្សេងៗ ត្រូវបានគិតជាដុល្លារអាមេរិក។
- (គ) ទម្រង់នៃគណនីត្រូវបង់ផ្សេងៗរបស់ធនាគារនៅចុងការិយបរិច្ឆេទនៃរបាយការណ៍ ដោយផ្អែកទៅកាតព្វកិច្ចទូទាត់សងតាមកិច្ចសន្យា ដែលមិនបានធ្វើអប្បបរមា គឺអាចសងតាមតម្រូវការ ឬក្នុងរយៈពេល ១ ឆ្នាំ។

**១៤. ដើមទុន**

	២០២២		២០២១	
	ចំនួន	ដុល្លារអាមេរិក	ចំនួន	ដុល្លារអាមេរិក
ភាគហ៊ុនធម្មតា				
(១ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន)				
បានចុះបញ្ជី	<u>១៥.០០០.០០០</u>	<u>១៥.០០០.០០០</u>	<u>១៥.០០០.០០០</u>	<u>១៥.០០០.០០០</u>
បានចុះបញ្ជី និងបោះផ្សាយ				
នាថ្ងៃទី១ ខែមករា/ថ្ងៃទី៣១ ខែធ្នូ	<u>១៥.០០០.០០០</u>	<u>១៥.០០០.០០០</u>	<u>១៥.០០០.០០០</u>	<u>១៥.០០០.០០០</u>
(គិតជាពាន់រៀល)		<u>៦០.០០០.០០០</u>		<u>៦០.០០០.០០០</u>

ភាគហ៊ុនធម្មតាមានសិទ្ធិក្នុងការទទួលបានភាគលាភនៅពេលដែលធនាគារប្រកាសភាគលាភ ហើយនិងផ្តល់សិទ្ធិក្នុងការបោះឆ្នោតនៅក្នុង មហាសន្និបាតប្រចាំឆ្នាំរបស់ធនាគារ។ ភាគហ៊ុនធម្មតាទាំងអស់មានចំណាត់ថ្នាក់ស្មើគ្នា ជាមួយនឹងទ្រព្យសកម្មដែលនៅសល់របស់ធនាគារ។

**១៥. ទុនបម្រុងតាមច្បាប់**

ទុនបម្រុងតាមច្បាប់ ត្រូវបានរក្សាទុកបន្ថែមទៅលើសំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ ដែលត្រូវបានវាយតម្លៃ និងទទួលស្គាល់ ដោយអនុលោមទៅតាម ស.វ.ហ.អ.ក និងដែលត្រូវបានផ្ទេរពីចំណេញរក្សាទុកដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៧-៣៤៤ ប្រ.ក ចុះ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។

គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងឡាយធ្វើចំណាត់ថ្នាក់ឥណទានរបស់ខ្លួនជា ប្រាំថ្នាក់ ហើយ ត្រូវប្រាកដថាធនាគាររបស់ខ្លួនបានបំពេញកាតព្វកិច្ចសំវិធានធនជាក់លាក់អប្បបរមាដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលផុតកំណត់	សំវិធានធន
<b>ឥណទានរយៈពេលខ្លី (តិចជាង១ឆ្នាំ)</b>		
ទូទៅ		
ធម្មតា	ពី ០ថ្ងៃ ទៅ ១៤ថ្ងៃ	១%
ដាក់លាក់		
ឃ្នាំមើល	ពី ១៥ថ្ងៃ ទៅ ៣០ថ្ងៃ	៣%
ក្រោមស្តង់ដារ	ពី ៣១ថ្ងៃ ទៅ ៦០ថ្ងៃ	២០%
ជាប់សង្ស័យ	ពី ៦១ថ្ងៃ ទៅ ៩០ថ្ងៃ	៥០%
បាត់បង់	៩១ថ្ងៃ ឬ ច្រើនជាង	១០០%
<b>ឥណទានរយៈពេលវែង (លើសពី១ឆ្នាំ)</b>		
ទូទៅ		
ធម្មតា	ពី ០ថ្ងៃ ទៅ ២៩ថ្ងៃ	១%
ដាក់លាក់		
ឃ្នាំមើល	ពី ៣០ថ្ងៃ ទៅ ៨៩ថ្ងៃ	៣%
ក្រោមស្តង់ដារ	ពី ៩០ថ្ងៃ ទៅ ១៧៩ថ្ងៃ	២០%
ជាប់សង្ស័យ	ពី ១៨០ថ្ងៃ ទៅ ៣៥៩ថ្ងៃ	៥០%
បាត់បង់	៣៦០ថ្ងៃ ឬ ច្រើនជាង	១០០%

ដោយអនុលោមទៅតាម មាត្រា៧៣ នៃប្រកាសលេខ ធ៧-០១៧-៣៤៤ប្រ.ក ធនាគារត្រូវប្រៀបធៀបសំវិធានធនដែលគណនាតាមគោលការណ៍ខាងលើ និងសំវិធានធនរបស់ធនាគារដែលបានកត់ត្រាតាម ស.វ.ហ.អ.ក៖

- (ក) ប្រសិនបើសំវិធានធនតាមច្បាប់តិចជាង ធនាគារត្រូវកត់ត្រាសំវិធានធនដោយអនុលោមទៅតាម ស.វ.ហ.អ.ក និង
- (ខ) ប្រសិនបើសំវិធានធនតាមច្បាប់ច្រើនជាង ធនាគារត្រូវកត់ត្រាសំវិធានធនដោយអនុលោមទៅតាម ស.វ.ហ.អ.ក និងត្រូវផ្ទេរភាពខុសគ្នាពីចំណេញរក្សាទុកមកទុនបម្រុងតាមច្បាប់នៅក្នុងមូលធន។

**១៦. ចំណូលការប្រាក់**

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ឥណទានទៅអតិថិជន	៧០.៨០៨	២៨៩.៣៩២	៩៣.៧៤៤	៣៨១.៣៥១
ប្រាក់បញ្ញើនៅធនាគារ	២.៧៥៥	១១.២៦០	៣៧៤	១.៥២១
	<u>៧៣.៥៦៣</u>	<u>៣០០.៦៥២</u>	<u>៩៤.១១៨</u>	<u>៣៨២.៨៧២</u>

ចំណូលការប្រាក់ត្រូវបានទទួលស្គាល់ដោយវិធីសាស្ត្រគណនាការប្រាក់ប្រសិទ្ធិភាព។ នៅពេលគណនីត្រូវបានកំណត់ជាឥណទានខាតបង់ ឱនភាពឥណទានដែលរំពឹងទុកថារយៈពេលវែង រួមជាមួយចំណូលការប្រាក់សុទ្ធត្រូវបានទទួលស្គាល់។

**១៧. ចំណាយការប្រាក់**

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ការប្រាក់លើភតិសន្យាហិរញ្ញវត្ថុ	៤.៤៧៦	១៨.២៩៣	៩.២៤២	៣៧.៥៩៦

**១៨. ចំណូលប្រតិបត្តិការផ្សេងៗ**

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ថ្លៃឈ្នួល និងកម្រៃជើងសារ	៧.៨៤៧	៣២.០៧១	៦.០១២	២៤.៤៥៧
ចំណូលផ្សេងៗ	១២៦	៥១៥	៨៨៥	៣.៦០០
	<u>៧.៩៧៣</u>	<u>៣២.៥៨៦</u>	<u>៦.៨៩៧</u>	<u>២៨.០៥៧</u>

**១៩. ចំណាយបុគ្គលិក**

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍	២០០.០៧៣	៨១៧.៦៩៨	១៨៦.៧៦៣	៧៥៩.៧៥២
ចំណាយផ្សេងៗ	១.៨៥៥	៧.៥៨២	១៥៣	៦២២
	<u>២០១.៩២៨</u>	<u>៨២៥.២៨០</u>	<u>១៨៦.៩១៦</u>	<u>៧៦០.៣៧៤</u>

**២០. ចំណាយរំលស់**

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	២៧.៦៦១	១១៣.០៥១	២៨.៣៥៥	១១៥.៣៤៨
រំលស់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	៥៦.៥៣៣	២៣១.០៥០	៥៦.៥៣៤	២២៩.៩៨០
រំលស់ទ្រព្យសកម្មអរូបី	៩០៨	៣.៧១១	៦.៥១៩	២៦.៥២០
	<u>៨៥.១០២</u>	<u>៣៤៧.៨១២</u>	<u>៩១.៤០៨</u>	<u>៣៧១.៨៤៨</u>

**២១. ចំណាយទូទៅ និងចំណាយរដ្ឋបាល**

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណាយទំនាក់ទំនង	៣.២៤២	១៣.២៥០	៣.១៩៨	១៣.០១០
ចំណាយកុំព្យូទ័រ និងសម្ភារៈការិយាល័យ	៣.២៧៨	១៣.៣៩៧	២.៦២៤	១០.៦៧៤
ចំណាយសមាជិកភាព	៣០.៤៣២	១២៤.៣៧៦	២៩.២២៣	១១៨.៨៨០
ចំណាយប្រតិបត្តិការឃ្លានយន្ត	២.៨៨៥	១១.៧៩១	១.៥៨៧	៦.៤៥៦
ចំណាយសេវាកម្មវិជ្ជាជីវៈ	៨.៤១៣	៣៤.៣៨៤	៧.៣៨០	៣០.០២២
ចំណាយលើការជួសជុល និងការថែទាំ	៦.០១៧	២៤.៥៩១	៩.១៥៤	៣៧.២៣៨
ចំណាយលើសេវាសន្តិសុខ	៨.៣១៦	៣៣.៩៨៧	៨.៩១២	៣៦.២៥៤
ចំណាយពន្ធផ្សេងៗ	៩១៥	៣.៧៤០	១៣.៣៧២	៥៤.៣៩៧
ចំណាយទឹកភ្លើង	៥.១៥០	២១.០៤៨	៥.២៧០	២១.៤៣៨
ចំណាយផ្សេងៗ	១៨.២៧៣	៧៤.៦៨២	១១៧.២៨៦	៤៧៧.១១៩
	<u>៨៦.៩២១</u>	<u>៣៥៥.២៤៦</u>	<u>១៩៨.០០៦</u>	<u>៨០៥.៤៨៨</u>

**២២. ចំណាយពន្ធ**

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណាយពន្ធលើប្រាក់ចំណេញ៖				
ក្នុងការិយបរិច្ឆេទ	<u>៧៧០</u>	<u>៣.១៤៧</u>	<u>៩៦៦</u>	<u>៣.៩៣០</u>

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% (២០២១៖ ២០%) នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា ១% (២០២១៖ ១%) នៃប្រាក់ចំណូលសរុបប្រសិនបើមួយណាមានតម្លៃច្រើនជាង។

តួលេខសម្រាប់ផ្គត់ផ្គង់រវាងចំណាយពន្ធ និងផលគុណនៃចំណេញគណនេយ្យ និងអត្រាពន្ធដាររបស់ធនាគារមានដូចខាងក្រោម៖

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ប្រាក់ខាតមុនបង់ពន្ធ	(២៩១.៣០៨)	(១.១៩០.៥៧៥)	(៣៨៤.១៩០)	(១.៥៦២.៨៨៤)
ពន្ធគណនាតាមអត្រាពន្ធស្របច្បាប់២០% (២០២១៖ ២០%)	(៥៨.២៦២)	(២៣៨.១១៧)	(៧៦.៨៣៨)	(៣១២.៥៧៧)
ឥទ្ធិពលពន្ធដារទៅលើ៖				
ចំណាយដែលមិនអាចកាត់កងពន្ធ	១៥០	៦១៣	៥២.៦៤៩	២១៤.១៧៦
ទ្រព្យសកម្មពន្ធពន្យារមិនត្រូវបាន ទទួលស្គាល់ក្នុងអំឡុងការិយបរិច្ឆេទ ពន្ធអប្បបរមាតាមច្បាប់	៥៨.១១២	២៣៧.៥០៤	២៤.១៨៩	៩៨.៤០១
	៧៧០	៣.១៤៧	៩៦៦	៣.៩៣០
<b>ចំណាយពន្ធសរុប</b>	<b>៧៧០</b>	<b>៣.១៤៧</b>	<b>៩៦៦</b>	<b>៣.៩៣០</b>

ចំនួននៃភាពខុសគ្នាបណ្តោះអាសន្នដែលមិនមានទ្រព្យសកម្មពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុមានដូចខាងក្រោម៖

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ភាពខុសគ្នាបណ្តោះអាសន្នដែលអាច កាត់កងបាន	១៨.៧៩០	៧៦.៧៩៥	(៣៨៤.១៩០)	(១.៥៦២.៨៨៤)
ការខាតបង់ពន្ធដែលមិនប្រើ				
- ផុតកំណត់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៦៦៤.៥៥៦	២.៧១៦.០៤០	៦៦៤.៥៥៦	២.៧០៣.៤១៤
- ផុតកំណត់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៣១២.៧៩៩	១.២៧៨.៤១០	៣១២.៧៩៩	១.២៧២.៤៦៦
- ផុតកំណត់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦	២៥៧.២៩៧	១.០៥១.៥៧៣	២៥៧.២៩៧	១.០៤៦.៦៨៤
- ផុតកំណត់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧	២៧១.៧៦៨	១.១១០.៧១៦	-	-
	<b>១.៥០៦.២១០</b>	<b>៦.២៣៣.៥៣៤</b>	<b>១.២៣៤.៦៥២</b>	<b>៥.០២២.៥៦៤</b>

**២៣. ការលាតត្រដាងពីភាគីពាក់ព័ន្ធ**

(ក) ភាគីមួយត្រូវបានចាត់ទុកថាជាសម្ព័ន្ធហ្នាតិជាមួយ ធនាគារប្រសិនបើភាគីនោះមានលទ្ធភាព គ្រប់គ្រងដោយផ្ទាល់ឬដោយប្រយោល ឬមានឥទ្ធិពលខ្លាំងលើភាគីមួយទៀតក្នុងការសម្រេចចិត្តហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬបើ ធនាគារនិងភាគីនោះស្ថិតក្រោមការគ្រប់គ្រង ឬមានឥទ្ធិពលខ្លាំងរួម។ សម្ព័ន្ធហ្នាតិ អាចជាប្រព័ន្ធ ឬ នីតិបុគ្គល។

ថ្នាក់ដឹកនាំសំខាន់ៗ របស់ធនាគាររួមមានបុគ្គលទាំងឡាយណា (រួមបញ្ចូលទាំងអគ្គនាយកធនាគារ) ដែលមានសិទ្ធិ និងទំនួលខុសត្រូវក្នុងការគ្រោង ដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារដោយផ្ទាល់ ឬដោយប្រយោល។

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗសម្រាប់ការិយបរិច្ឆេទមានដូចខាងក្រោម៖

	២០២២		២០២១	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ប្រាក់បៀវត្ស និងចំណាយផ្សេងៗ	៤៣.០០០	១៧៥.៧៤១	៣៩.០០០	១៥៨.៦៥២

**២៤. ការគ្រប់គ្រងមូលធន និងហានិភ័យហិរញ្ញវត្ថុ**

(ក) ការគ្រប់គ្រងមូលធន

កម្មវត្ថុចម្បងរបស់ធនាគារក្នុងការគ្រប់គ្រងមូលធន គឺដើម្បីអនុលោមតាមតម្រូវការរបស់ធនាគារជាតិ និងបន្តនិរន្តរភាពអាជីវកម្ម ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្មតាមរយៈការរក្សាមូលធនឱ្យរឹងមាំ។

ធនាគារបានរៀបចំរចនាសម្ព័ន្ធ និងធ្វើនិយ័តកម្មលើមូលធនរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃលក្ខខណ្ឌសេដ្ឋកិច្ច។ ដើម្បីរក្សា ឬធ្វើនិយ័តកម្មលើរចនាសម្ព័ន្ធមូលធន ធនាគារអាចធ្វើនិយ័តកម្មលើការចំណាយភាគលាភទៅលើភាគហ៊ុនិក បង្វិលភាគហ៊ុនឱ្យទៅភាគហ៊ុនិក ឬបោះផ្សាយភាគហ៊ុនថ្មី។ ពុំមានការប្រែប្រួលលើកម្មវត្ថុគោលនយោបាយ ឬដំណើរការផ្សេងៗទេនៅ ក្នុងការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ធនាគារគ្រប់គ្រង និងថែរក្សាដោយប្រុងប្រយ័ត្ននូវចំណូលសរុប និងធានាអោយបាននូវ អនុលោមភាពនៃតម្រូវការមូលធនផ្នែកខាងក្រៅ។

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ធនាគារ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ធនាគារ។ ហេតុនេះគណៈគ្រប់គ្រងបង្កើតគោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាចត្រួតពិនិត្យការកំណត់ការទទួលខុសត្រូវនិងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។



(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ធនាគារ ត្រូវបានផ្សារភ្ជាប់យ៉ាងចម្បងទៅនឹង ហានិភ័យរូបិយប័ណ្ណបរទេស ហានិភ័យអត្រាការប្រាក់ ហានិភ័យឥណទាន និងហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់។ ព័ត៌មានស្តីពីការគ្រប់គ្រងហានិភ័យដែលពាក់ព័ន្ធមានដូចខាងក្រោម៖

(១) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺហានិភ័យដែលតម្លៃសមរម្យឬលំហូរសាច់ប្រាក់នាពេលអនាគត ឧបករណ៍ហិរញ្ញវត្ថុមានការផ្លាស់ប្តូរនៅក្នុងអត្រាប្តូរប្រាក់បរទេស

ធនាគារគ្រប់គ្រងសាច់ប្រាក់និងសាច់ប្រាក់សមមូលដែលជាប្រិយប័ណ្ណបរទេសសម្រាប់ ដើមទុនបង្វិល។ នៅចុងការិយបរិច្ឆេទនៃរបាយការណ៍សមតុល្យនៃរូបិយប័ណ្ណបរទេសជា (ខ្មែររៀល) មានចំនួន៤.៩៤៩ ដុល្លារអាមេរិក (២០២១៖ ៤.៩៣៣ ដុល្លារអាមេរិក) សម្រាប់ធនាគារ។

ក្នុងអំឡុងឆ្នាំ ធនាគារប្រឈមនឹងហានិភ័យរូបិយប័ណ្ណបរទេសមានតិចតួច ដោយសារប្រតិបត្តិការភាគច្រើន ត្រូវបានធ្វើឡើងជាដុល្លារអាមេរិក។

(២) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលនៃអត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ធនាគារ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងទៅនឹងឥណទាន និងកម្ចី។ ធនាគារគ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើអត្រាការប្រាក់ទីផ្សាររបស់បំណុល។ ធនាគារពុំបានប្រើប្រាស់ឧបករណ៍និស្សន្ទ ហិរញ្ញវត្ថុដើម្បីកាត់បន្ថយហានិភ័យរបស់កាតព្វកិច្ចបំណុលដែលត្រូវសងនោះទេ។ ការវិភាគ រំព្រេចលើការប្រែប្រួលទៅលើហានិភ័យអត្រាការប្រាក់មិនត្រូវបានបង្ហាញពីព្រោះការប៉ះពាល់មានទំហំតូចមិនមានអ្វីគួរឱ្យកត់សម្គាល់។

(៣) ហានិភ័យឥណទាន

ធនាគារសន្មតហានិភ័យលើឥណទានដែលត្រូវបានកំណត់ថាជាហានិភ័យក្នុងករណីដែលអ្នកសុំខ្ចីមិនអាចសងបំណុលគ្រប់ចំនួននៅពេលដល់ថ្ងៃកាលកំណត់។ ធនាគារធ្វើការចាត់ច្នាក់កម្រិតហានិភ័យលើឥណទានដែលខ្លួនមាន ដោយដាក់កម្រិតហានិភ័យជាទឹកប្រាក់ដែលអាចផ្តល់ទៅអ្នកសុំខ្ចីណាមួយក្រុមអ្នកសុំខ្ចីណាមួយ និងលើតំបន់ភូមិសាស្ត្រ និងលើផ្នែកសេដ្ឋកិច្ច។ នីតិវិធីដើម្បីដាក់កម្រិតលើ ហានិភ័យ ការត្រួតពិនិត្យ ការប្រើប្រាស់ និងការគ្រប់គ្រង ត្រូវបានធ្វើឡើងដោយផ្អែកទៅលើបទបញ្ជាផ្ទៃក្នុង។ ហានិភ័យទាំងនេះត្រូវបានតាមដានទៀងទាត់។

ហានិភ័យលើឥណទាន ត្រូវបានចាត់ចែងតាមរយៈការវិភាគទៀងទាត់លើសមត្ថភាពសងរបស់ អ្នកសុំខ្ចី និងអ្នកដែលរំពឹងថាជាអ្នកសុំខ្ចី ដើម្បីសងការប្រាក់ និងប្រាក់ដើម និងតាម រយៈការពិនិត្យឡើងវិញនូវកម្រិតនៃប្រាក់ឱ្យខ្ចីក្នុងករណីសមស្រប។ ហានិភ័យលើឥណទានក៏ត្រូវបានគ្រប់គ្រងដោយទាមទារនូវវត្ថុបញ្ចាំ និងការធានាជាលក្ខណៈគ្រឹះស្ថាន ឬបុគ្គល ក៏ដូចជាសម្រាប់ឥណទានបាត់បង់។

ធនាគារកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមាននៅក្នុងលំដាប់ដើម នៅពេលដែលការសន្យាទូទាត់មិនបានអនុវត្ត និងពេលដែលមានព័ត៌មានពីខាងក្នុង និងខាងក្រៅបញ្ជាក់ថាទ្រព្យសកម្មនោះមិនអាចទទួលបានមកវិញ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានលុបចោលនៅពេលដែលគ្មានការរំពឹងទុកសមហេតុផលនៃការទទួលបានស្រដៀងប្រាក់តាមកិច្ចសន្យាមកវិញ។

ក. ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលនយោបាយកាត់បន្ថយហានិភ័យ  
 ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទានទៅឱ្យឯកត្តជន ឬសហគ្រាសធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រង  
 កម្រិត និងត្រួតពិនិត្យការប្រមូលផ្តុំ ហានិភ័យឥណទាន នៅពេលដែលវាត្រូវបានរកឃើញ។

ធនាគារប្រើប្រាស់គោលការណ៍ និងការអនុវត្តជាច្រើនដើម្បីបន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោម  
 គោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំ ចំពោះឥណទានផ្តល់ជូនអតិថិជនដែលជាការអនុវត្តទូទៅ។ ធនាគារអនុវត្តគោល  
 ការណ៍ស្តីពី ការទទួលយកនូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬការបន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗដែលបានធានា  
 លើឥណទានផ្តល់ជូនអតិថិជនមានដូចជា វត្ថុបញ្ចាំជាទ្រព្យសម្បត្តិ (ដី អគារ និងទ្រព្យសម្បត្តិផ្សេងៗ)។

ខ. ហានិភ័យឥណទានអតិបរមាដោយមិនគិតវត្ថុបញ្ចាំ ឬការពង្រីកឥណទានផ្សេងៗ

	កំណត់ សម្គាល់	២០២២		២០២១	
		ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
<b>ហានិភ័យឥណទានទាក់ទងនឹង</b>					
<b>ទ្រព្យសកម្មក្នុង របាយការណ៍</b>					
<b>ស្ថានភាពហិរញ្ញវត្ថុ</b>					
សមតុល្យនៅធនាគារផ្សេងៗ	៧	៤៨៥.៩០៨	២.០០០.៤៨៣	១០៦.៥៨៧	៤៣៤.២៣៥
ឥណទានទៅអតិថិជន	៨	៦៩៣.២២៦	២.៨៥៤.០១១	១.៣៥១.៥៨៧	៥.៥០៦.៣៦៦
គណនីត្រូវទទួលផ្សេងៗ	៩	១០.០២៨.៣៥៤	៤១.២៨៦.៧៣៣	១០.០២៦.៧០៧	៤០.៨៤៨.៨០៤
		១១.២០៧.៤៨៨	៤៦.១៤១.២២៧	១១.៤៨៤.៨៨១	៤៦.៧៨៩.៤០៥

តារាងខាងលើនេះបង្ហាញពី ស្ថានភាពអាក្រក់បំផុតនៃហានិភ័យឥណទានរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដោយមិនគិតលើ  
 វត្ថុបញ្ចាំ ឬការពង្រីកឥណទានផ្សេងៗ។ ចំពោះទ្រព្យសកម្មក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ហានិភ័យដែលបានបង្ហាញខាងលើ គឺផ្អែក  
 ទៅលើតម្លៃពិតគណនេយ្យសុទ្ធ។

គ. ការរឹបអូសវត្ថុបញ្ចាំ  
 ក្នុងអំឡុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារមិនបានរឹបអូស ទ្រព្យសកម្មផ្សេងៗដែលបានដាក់បញ្ចាំនោះទេ។

(៤) ហានិភ័យលើសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់  
 ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់ កើតឡើងពីការគ្រប់គ្រងរបស់ធនាគារ ទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយ  
 ដែលធនាគារនឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

ធនាគារគ្រប់គ្រងលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាងសកម្ម ដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការ  
 វិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលធនាគារ រក្សានូវកម្រិតសាច់ប្រាក់ និងសាច់  
 ប្រាក់សមមូលគ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ធនាគារ។

**២៥. ពន្ធដារជាតិ**

ប្រព័ន្ធពន្ធដារក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាប្រព័ន្ធច្នី និងមានប្រភេទពន្ធជាច្រើន និងឧស្សាហ៍ផ្លាស់ប្តូរច្បាប់ដែលមានភាពមិនច្បាស់ មានភាពផ្ទុយគ្នា និងប្រែប្រួលតាមការបកស្រាយ។ ជាញឹកញយការបកស្រាយផ្សេងៗ កើតមានឡើងនៅក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការច្បាប់។ ពន្ធត្រូវប្រឈមនឹងការត្រួតពិនិត្យ និងធ្វើការស៊ើបអង្កេតដោយអាជ្ញាធរពន្ធដារដែលផ្តល់ដោយច្បាប់ ដើម្បីដាក់ការផាកពិន័យដ៏ធ្ងន់ធ្ងរ និងការពិន័យអត្រាការប្រាក់។ ទិដ្ឋភាពទាំងនេះអាចបង្កើតហានិភ័យពន្ធក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងប្រទេសដទៃ។ អ្នកគ្រប់គ្រងជឿជាក់ថាខ្លួនបានផ្តល់សំវិធានធនគ្រប់គ្រាន់ទៅនឹងបំណុលពន្ធដារ ដោយផ្អែកលើមូលដ្ឋានទៅលើការ បកស្រាយផ្នែកច្បាប់ពន្ធដារ។

**២៦. ព្រឹត្តិការណ៍សំខាន់ៗក្នុងអំឡុងកាលបរិច្ឆេទនៃរបាយការណ៍**

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ធនាគារ និងក្រុមហ៊ុន Maritime Development Group Co., Ltd. (ភាគីពាក់ព័ន្ធជាមួយធនាគារ ដោយម្ចាស់ភាគហ៊ុនរួម គឺអ្នកឧកញ៉ា ហេង សិទ្ធិ) បានចុះកិច្ចព្រមព្រៀងលក់ និងទិញ (“S&P”) ក្នុងគោលបំណងទិញអគារការិយាល័យចំនួន ៥ជាន់ ក្នុងតម្លៃ ១០.០០០.០០០ ដុល្លារអាមេរិក។ តម្លៃនៃការទិញនេះ ត្រូវបានបង់ពេញរួចរាល់ ទៅឱ្យម្ចាស់ភាគហ៊ុនបន្ទាប់ពីការចុះហត្ថលេខាលើ S&P។

នៅក្នុងខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន Maritime Development Group Co., Ltd.បានជូនដំណឹងទៅធនាគារថា ក្រុមហ៊ុននឹងមិនអាចបញ្ចប់ការសាងសង់អគារនេះក្នុងរយៈពេលដែលបានព្រមព្រៀងនោះទេដោយសារផលប៉ះពាល់នៃ COVID-១៩។

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវសេចក្តីសម្រេច ដើម្បីលុបចោលកិច្ចព្រមព្រៀង S&P ខាងលើ និងដើម្បីលុបចោលទាំងស្រុងនូវ តម្លៃនៃការទិញដែលបានបង់រួចចំនួន ១០.០០០.០០០ ដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាភិបាលមានបំណងរង់ចាំទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជាសម្រាប់ការស្នើសុំលុបចោលរបស់ធនាគារនៅដំណាក់កាលចុងក្រោយនេះ។

ធនាគារ មិនទាន់ទទួលបានការឆ្លើយតបពីធនាគារជាតិនៃកម្ពុជាសម្រាប់ការនៃកិច្ចព្រមព្រៀងS&Pនិងការជម្រះបញ្ជីលើតម្លៃនៃការទិញដែលបានបង់នៅកាលបរិច្ឆេទនៃរបាយការណ៍នេះ។

## ២៧. តួលេខប្រៀបធៀប

តួលេខប្រៀបធៀបមួយចំនួនត្រូវបានចាត់ថ្នាក់ឡើងវិញដើម្បីអនុលោមតាមការបង្ហាញក្នុងកំឡុងការិយបរិច្ឆេទ។

	កំណត់ឡើងវិញ		ដូចដែលបានរាយការណ៍ពីមុន	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
<b>របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ</b>				
<b>ទ្រព្យសកម្ម</b>				
សាច់ប្រាក់ និងសមមូលសាច់ប្រាក់	-	-	១២៧.៥៤៧	៥១៩.៦២៦
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃ កម្ពុជា	-	-	៧៥០.០០០	៣.០៥៥.៥០០
សាច់ប្រាក់ក្នុងដៃ	៤.៨១២	១៩.៦០៤	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៧៦៦.១៤៨	៣.១២១.២៨៧	-	-
សមតុល្យនៅធនាគារផ្សេងៗ	១០៦.៥៨៧	៤៣៤.២៣៥	-	-
ទ្រព្យសកម្មផ្សេងៗ	-	-	២៦.៧០៧	១០៨.៨០៤
ប្រាក់បញ្ញើ	-	-	១០.០០០.០០០	៤០.៧៤០.០០០
គណនីត្រូវទទួលផ្សេងៗ	១០.០២៦.៧០៧	៤០.៨៤៨.៨០៤	-	-
<b>របាយការណ៍ចំណេញ ឬខាត និង</b>				
<b>ចំណូលលម្អិតផ្សេងៗ</b>				
ការប្រែប្រួលត្រឡប់នៃឱនភាពសម្រាប់				
ឥណទានទៅអតិថិជន	៣៦៧	១.៤៩៣	-	-
ការផ្លាស់ប្តូរប្រាក់ឧបត្ថម្ភសម្រាប់បំណុល				
អាក្រក់គួរឱ្យសង្ស័យ ឥណទាន-សុទ្ធ	-	-	៣៦៧	១.៤៩៣
ចំណូលប្រតិបត្តិការផ្សេងៗ	៦.៨៩៧	២៨.០៥៧	-	-
ចំណាយបុគ្គលិក	(១៨៦.៩១៦)	(៧៦០.៣៧៤)	-	-
ចំណាយរំលស់	(៩១.៤០៨)	(៣៧១.៨៤៨)	-	-
អំណោយដល់រដ្ឋាភិបាល	-	-	(១០០.០០០)	(៤០៦.៨០០)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	(១៩៨.០០៦)	(៨០៥.៤៨៨)	(៣៧៦.២៤២)	(១.៥៣០.៥៥២)

**២៨. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ហ.អ.ក”) ថ្មី**

**២៨.១ ការអនុវត្តនូវស.វ.ហ.អ.ក ថ្មីក្នុងការិយបរិច្ឆេទនៃរបាយការណ៍**

ធនាគារបានអនុវត្តនូវវិសោធនកម្ម ក្នុងការិយបរិច្ឆេទ ដូចខាងក្រោម៖

	<b>ថ្ងៃចូលជាធរមាន</b>
ការកែលម្អប្រចាំឆ្នាំលើស្តង់ដារ ស.វ.ហ.អ.ក ២០១៨ - ២០២០	១ មករា ២០២២
វិសោធនកម្មលើ ស.វ.ហ.អ.ក ៣ ឯកសារយោងទៅនឹងក្របខណ្ឌគណនេយ្យ	១ មករា ២០២២
វិសោធនកម្មលើ ស.គ.អ.ក ១៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ - ចំណូលពីការលក់មុននឹងមានបំណងក្នុងការប្រើប្រាស់	១ មករា ២០២២
វិសោធនកម្មលើ ស.គ.អ.ក ៣៧ កិច្ចសន្យាសុគតស្នាញ - ចំណាយនៃការបំពេញកិច្ចសន្យាការដាក់ឱ្យប្រើប្រាស់នូវវិសោធនកម្មខាងលើ មិនមានផលប៉ះពាល់ទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនោះទេ។	១ មករា ២០២២

**២៨.២ ស.វ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ប៉ុន្តែទំនាក់ទំនងជាធរមានសម្រាប់ការិយបរិច្ឆេទចាប់ពី ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២**

ខាងក្រោមនេះគឺជាស្តង់ដារគណនេយ្យ វិសោធនកម្ម និង ការបកស្រាយ ដែលបានចេញផ្សាយរួចប៉ុន្តែ ធនាគារពុំទាន់បានអនុវត្ត៖

	<b>ថ្ងៃចូលជាធរមាន</b>
ស.វ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង	១ មករា ២០២៣
វិសោធនកម្មលើ ស.វ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង	១ មករា ២០២៣
វិសោធនកម្មលើ ស.វ.ហ.អ.ក ៤ កិច្ចសន្យាធានារ៉ាប់រង - ការពង្រីកការលើកលែងជាបណ្តោះអាសន្នពីការអនុវត្ត ស.គ.អ.ហ.វ. ៩	១ មករា ២០២៣
ការលាតត្រដាងគោលនយោបាយគណនេយ្យ (វិសោធនកម្មលើស.គ.អ.ក ១ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ)	១ មករា ២០២៣
ការលាតត្រដាងការប៉ាន់ស្មានគណនេយ្យ (វិសោធនកម្មលើស.គ.អ.ក ៨ គោលនយោបាយគណនេយ្យ ការផ្លាស់ប្តូរប៉ាន់ស្មានគណនេយ្យ និងកំហុសឆ្គង)	១ មករា ២០២៣
វិសោធនកម្មលើ ស.គ.អ.ក ១២ ពន្ធពន្យារទាក់ទងនឹងទ្រព្យសកម្ម និងបំណុលមកពី ប្រតិបត្តិការតែមួយ	១ មករា ២០២៣
វិសោធនកម្មលើ ស.វ.ហ.អ.ក ១៦ បំណុលភតិសន្យាក្នុងការលក់ និងជួលវិញ	១ មករា ២០២៤
វិសោធនកម្មលើ ស.វ.ហ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលជារយៈពេលខ្លី ឬរយៈពេលវែង	១ មករា ២០២៤
វិសោធនកម្មលើ ស.វ.ហ.អ.ក ១ បំណុលរយៈពេលវែងដែលមានកិច្ចព្រមព្រៀងជាផ្លូវការ	១ មករា ២០២៤
វិសោធនកម្មលើ ស.វ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬធនាគាររួមទុន	ពន្យារ

ធនាគារកំពុងវិភាគលើផលប៉ះពាល់ពីការអនុវត្តស្តង់ដារគណនេយ្យ និងវិសោធនកម្មទាំងនេះ ហេតុដូច្នេះ ក្រុមប្រឹក្សាភិបាលមិនទាន់ស្ថិតក្នុងស្ថានភាពដែលអាចកំណត់ពីផលប៉ះពាល់ដែលអាចកើតមានទៅលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅឡើយទេ។

# ការចូលរួមចំណែកជួយសង្គម

ដើម្បីចូលរួមចំណែកជួយសង្គម អ្នកឧកញ៉ា ហេង សិទ្ធិ ជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស ម៉ារីម៉ា បានដឹកនាំប្រតិភូដើម្បីចូលសម្តែងការគួរសម និងបរិច្ចាគទឹកប្រាក់ចំនួន ១០០,០០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា ថ្ងៃទី៨ ខែឧសភា ២០២០ នឹង ចំនួន ១០០,០០០ដុល្លារសម្រាប់ទឹកជំនន់នៅកម្ពុជានៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ និង ១,០០០,០០០ដុល្លារ ដល់សម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងប្រឆាំង COVID-19 នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០។

អ្នកឧកញ៉ា ហេង សិទ្ធិ បរិច្ចាគទឹកប្រាក់ចំនួន ១០០,០០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា



អ្នកឧកញ៉ា ហេង សិទ្ធិ បរិច្ចាគទឹកប្រាក់ចំនួន ១០០,០០០ដុល្លារ សម្រាប់ការជួយគ្រោះទឹកជំនន់នៅប្រទេសកម្ពុជា







[info@maritimebank.com.kh](mailto:info@maritimebank.com.kh)



023 222 169



[www.maritimebank.com.kh](http://www.maritimebank.com.kh)



No.237Eo, Mao Tse Tung Blvd, Tuol Svay Prey I,  
Boeung Keng Kang, Phnom Penh, Cambodia